

Not shared with anyone

Cambodia High Frequency Phone Survey - IDPoor - Round2

SURVEY IDENTIFICATION INFORMATION QUESTIONNAIRE DESCRIPTION

[1] ព័ត៌មានសម្ភាសន៍

Sub-sections: 1, Rosters: 2, Questions: 39, Static texts: 6, Variables: 7.

[2A] បញ្ជីរល្អៗគ្រួសារ

No sub-sections, Rosters: 1, Questions: 11, Static texts: 1.

[2E] ចំណាកស្រុក

No sub-sections, No rosters, Questions: 24.

[5] លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា

No sub-sections, No rosters, Questions: 31, Static texts: 1, Variables: 1.

[7] ការបាត់បង់ប្រាក់ចំណូល

No sub-sections, Rosters: 1, Questions: 10.

[11] សំណាញ់សុវត្ថិភាព

No sub-sections, Rosters: 2, Questions: 13.

[11A] ជំនួយឧបត្ថម្ភ

No sub-sections, No rosters, Questions: 21, Variables: 2.

[8] បទពិសោធន៍អសន្តិសុខស្បៀង

No sub-sections, No rosters, Questions: 13, Static texts: 2.

[6] ការងារ

No sub-sections, No rosters, Questions: 37, Static texts: 4, Variables: 2.

[12] លទ្ធផលនៃការសម្ភាសន៍

No sub-sections, No rosters, Questions: 27, Static texts: 2.

[CB] ទាក់ទងម្តងទៀត

No sub-sections, Rosters: 1, Questions: 5, Static texts: 4, Variables: 2.

APPENDIX A — VALIDATION CONDITIONS AND MESSAGES

APPENDIX B — INSTRUCTIONS

APPENDIX C — CATEGORIES

APPENDIX D — VARIABLES

APPENDIX E — CATEGORIES FILTERS

LEGEND

**SURVEY IDENTIFICATION INFORMATION
QUESTIONNAIRE DESCRIPTION**

Basic information

Title Cambodia High Frequency Phone Survey - IDPoor - Round2

[1] ព័ត៌មានសម្ភាសន៍

<p>តំបន់</p>	<p style="text-align: right;">zone</p> <p>SINGLE-SELECT SCOPE: IDENTIFYING</p> <p>00 <input type="radio"/> ភ្នំពេញ 01 <input type="radio"/> តំបន់ទំនាប 02 <input type="radio"/> តំបន់ជុំវិញបឹងទន្លេសាប 03 <input type="radio"/> តំបន់ឆ្នេរ 04 <input type="radio"/> តំបន់ខ្ពង់រាប/តំបន់ភ្នំ</p>
<p>ខេត្ត</p>	<p style="text-align: right;">province</p> <p>SINGLE-SELECT: COMBO BOX SCOPE: IDENTIFYING</p> <p>01 <input type="radio"/> បន្ទាយមានជ័យ 02 <input type="radio"/> បាត់ដំបង 03 <input type="radio"/> កំពង់ចាម 04 <input type="radio"/> កំពង់ឆ្នាំង 05 <input type="radio"/> កំពង់ស្ពឺ 06 <input type="radio"/> កំពង់ធំ 07 <input type="radio"/> កំពត 08 <input type="radio"/> កណ្តាល 09 <input type="radio"/> កោះកុង 10 <input type="radio"/> ក្រចេះ 11 <input type="radio"/> មណ្ឌលគិរី 12 <input type="radio"/> ភ្នំពេញ 13 <input type="radio"/> ព្រះវិហារ 14 <input type="radio"/> ព្រៃវែង 15 <input type="radio"/> ពោធិ៍សាត់ 16 <input type="radio"/> រតនគិរី</p> <p>And 9 other symbols [1]</p>
<p>ស្រុក/ខណ្ឌ</p>	<p style="text-align: right;">district</p> <p>SINGLE-SELECT: CASCADING</p> <p>0102 <input type="radio"/> មង្គលបុរី 0103 <input type="radio"/> ភ្នំស្រុក 0104 <input type="radio"/> ព្រះនេត្រព្រះ 0107 <input type="radio"/> ថ្មពួក 0108 <input type="radio"/> ស្វាយចេក 0109 <input type="radio"/> ម៉ាឡៃ 0110 <input type="radio"/> ជ្រោយប៉ែត 0201 <input type="radio"/> បាណន់ 0202 <input type="radio"/> ថ្មគោល 0203 <input type="radio"/> បាត់ដំបង 0204 <input type="radio"/> បរល 0205 <input type="radio"/> ឯកភ្នំ 0206 <input type="radio"/> មោងឫស្សី 0207 <input type="radio"/> រតនមណ្ឌល 0208 <input type="radio"/> សង្កែ 0209 <input type="radio"/> សំឡូត</p> <p>And 165 other symbols [2]</p>

ឃុំ/សង្កាត់	<p>SINGLE-SELECT: CASCADING commune</p> <p>010207 <input type="radio"/> ភ្នំតូច</p> <p>010210 <input type="radio"/> សំបួរ</p> <p>010304 <input type="radio"/> ស្ពានស្រែង</p> <p>010305 <input type="radio"/> ស្រះជីក</p> <p>010403 <input type="radio"/> ភ្នំលៀប</p> <p>010704 <input type="radio"/> ថ្មពួក</p> <p>010802 <input type="radio"/> សារង្ក</p> <p>010905 <input type="radio"/> ទួលពង្រ</p> <p>011003 <input type="radio"/> ផ្សារកណ្តាល</p> <p>020102 <input type="radio"/> កន្ទី ២</p> <p>020108 <input type="radio"/> តាក្រាម</p> <p>020209 <input type="radio"/> បន្ទាយក្រែង</p> <p>020210 <input type="radio"/> រុងរៀន</p> <p>020307 <input type="radio"/> អូរម៉ាល់</p> <p>020401 <input type="radio"/> បវេល</p> <p>020506 <input type="radio"/> ព្រៃចាស់</p> <p>And 275 other symbols [3]</p>
ទីប្រជុំជន/ជនបទ	<p>SINGLE-SELECT sector</p> <p>SCOPE: IDENTIFYING</p> <p>01 <input type="radio"/> ទីប្រជុំជន</p> <p>00 <input type="radio"/> ជនបទ</p>
លេខកូដគ្រួសារ	<p>TEXT hhid</p> <p>SCOPE: IDENTIFYING</p> <p>.....</p>
ឈ្មោះមេគ្រួសារ	<p>TEXT head_name</p> <p>SCOPE: IDENTIFYING</p> <p>.....</p>
គ្រួសារចូលរួមសម្ភាសន៍កាលពីដំបូង	<p>SINGLE-SELECT previous_hh</p> <p>SCOPE: IDENTIFYING</p> <p>01 <input type="radio"/> បាទចាស</p> <p>00 <input type="radio"/> ទេ</p>
បំពេញជាមុន៖ ០ ជ្រើសរើសជាសំណាក ១ មិនជ្រើសរើសជាសំណាក	<p>SINGLE-SELECT cntr1hh</p> <p>SCOPE: HIDDEN</p> <p>00 <input type="radio"/> ជ្រើសរើសជាសំណាក</p> <p>01 <input type="radio"/> មិនជ្រើសរើសជាសំណាក</p>
បំពេញជាមុន៖ សមាជិកដែលបំពេញជាមុន	<p>TEXT membrs</p> <p>SCOPE: HIDDEN</p> <p>.....</p>

<p>S1Q0. អ្នកសម្ភាសន៍៖ កត់ត្រារាល់ពេលលោកអ្នកធ្វើការហៅចេញទៅលេខណាមួយ (បើទោះបីជាលោកអ្នកកំពុងហៅចេញទៅកាន់លេខដែលធ្លាប់បាត់រាល់ពេលដែលហៅចេញ</p> <p>1. ចាប់ផ្តើមពីលេខ1ទៅ ហើយបំពេញលេខបន្ទាប់តាមលំដាប់ដោយក្នុងប្រអប់ដែលសរសេរថា "Enter new item" សូមកុំលុបប្រសរសេរពីលើប្រអប់ចាស់ដែលបានបំពេញពីមុន។</p> <p>2. ចូលទៅបំពេញផ្នែកករងដែលសរសេរថា "ការហៅទូរស័ព្ទចេញ"ជាមុនសិន មុននឹងខលចេញ</p> <p>3. កត់ត្រាព័ត៌មានលម្អិតក្នុងផ្នែកករង "ការហៅទូរស័ព្ទចេញ"</p> <p>V1 self.All(x=>x.Item2.Length<3) M1 សូមវាយលេខតាមលំដាប់ដោយ។</p>	<p>LIST nc1atm</p>
--	---

[1] ព័ត៌មានសម្ភាសន៍
Roster: ការហៅចេញ
generated by list question nc1atm attempts

<p>S1Q1. អ្នកសម្ភាសន៍៖ សូមជ្រើសរើសលេខសម្រាប់ខល</p> <p>I ព្យាយាមខលតាមលំដាប់ដោយពីលើចុះក្រោម។ កត់ត្រាការប៉ុនប៉ងថ្មី រាល់ពេលដែលអ្នកខលចេញ (ទោះបីជាលេខដែលកំដៅ)</p> <p>V1 1==1 //@rowcode==1 ? self==1 : true M1 សាកល្បងលេខដំបូងគេសិន។ សូមព្យាយាមខលតាមលំដាប់ដោយពីលើចុះក្រោម។ សូមខលលេខបន្ទាប់ក្នុងករណីមិនអាចទាក់ទងបានពេលខលទៅលេខមុន។</p>	<p>SINGLE-SELECT: LINKED s1q1</p>
---	--

<p>VARIABLE numbers[(int)s1q1].s1q12</p>	<p>STRING nmb_who</p>
--	--

<p>VARIABLE numbers[(int)s1q1].num_hhr</p>	<p>STRING nmb_hhr</p>
--	--

<p>VARIABLE numbers[(int)s1q1].num_re1</p>	<p>STRING nmb_re1</p>
--	--

<p>S1Q2. អ្នកសម្ភាសន៍៖ ចុចម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME s1q2</p>
---	---

<p>S1Q3. អ្នកសម្ភាសន៍៖ តើមានអ្នកទទួលទូរស័ព្ទទេ?</p> <p>V1 IsAnswered(s1q2) M1 សូមចាប់ផ្តើមកត្រាម៉ោងខាងលើ</p>	<p>SINGLE-SELECT s1q3</p> <p>01 <input type="radio"/> មាន 02 <input type="radio"/> គ្មានអ្នកទទួលទូរស័ព្ទ 03 <input type="radio"/> លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ 04 <input type="radio"/> បិទទូរស័ព្ទ/មិនអាចទាក់ទងបាន</p>
--	---

<p>STATIC TEXT</p> <p>E s1q3==1 && previous_hh==0</p> <p>S1Q4. អ្នកសម្ភាសន៍អាន៖</p> <p>ជម្រាបសួរលោក/អ្នកមីង ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....។ ខ្ញុំទូរស័ព្ទចេញពីគម្រោងស្រាវជ្រាវរបស់អង្គការធនាគារពិភពលោក។ គម្រោងនេះសិក្សាអំពីផលប៉ះពាល់នៃការវាតក្សាជីវិតក្នុង19 ទៅលើជីវភាពរបស់ប្រជាពលរដ្ឋនិងវិធានការឆ្លើយតប។</p> <p>ខ្ញុំចង់ជួបនិយាយជាមួយ%nmb_who% ឬមនុស្សចាស់ផ្សេងទៀតដែលរស់នៅក្នុងត្រួតសាររបស់%head_name%? សូមសួរថាតើខ្ញុំកំពុងនិយាយជាមួយនរណាដែរ?</p>	
--	--

<p>STATIC TEXT</p> <p>E s1q3==1 && previous_hh==1</p> <p>S1Q4A. អ្នកសម្ភាសន៍អាន៖</p> <p>ជម្រាបសួរលោក/អ្នកមីង ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....។ ខ្ញុំទូរស័ព្ទចេញពីគម្រោងស្រាវជ្រាវរបស់អង្គការធនាគារពិភពលោក។ គម្រោងនេះសិក្សាអំពីផលប៉ះពាល់នៃការវាតក្សាជីវិតក្នុង19 ទៅលើជីវភាពរបស់ប្រជាពលរដ្ឋនិងវិធានការឆ្លើយតប។</p> <p>ខ្ញុំបានសម្ភាសន៍ត្រួតសារអ្នកកាលពីខែមុនម្តងហើយ។ ខ្ញុំសូមបន្តការសម្ភាសន៍។ ខ្ញុំចង់ជួបនិយាយជាមួយ%membrs%</p>	
--	--

សូមសួរថា តើខ្ញុំកំពុងនិយាយជាមួយនរណាដែរ?

<p>S1Q5. អ្នកសម្ភាសន៍៖ តើអ្នកកំពុងនិយាយជាមួយសមាជិកគ្រួសារឬទេ?</p> <p>E s1q3==1</p>	<p>SINGLE-SELECT s1q5</p> <p>01 <input type="radio"/> បាទបាស</p> <p>02 <input type="radio"/> ទេ</p> <p>03 <input type="radio"/> ស្តាប់មិនយល់ភាសា</p>
--	---

<p>S1Q6. តើអ្នកអាចអោយលេខទូរស័ព្ទរបស់គាត់ ឬក៏ខ្ញុំអាចជួបនិយាយជាមួយគាត់តាមរយៈទូរស័ព្ទរបស់អ្នកបានទេ? វាចាំបាច់ណាស់សម្រាប់ខ្ញុំដើម្បីអាចជួបនិយាយជាមួយគាត់។</p> <p>E s1q5==2</p>	<p>SINGLE-SELECT s1q6</p> <p>01 <input type="radio"/> ទេ ខ្ញុំមិនស្គាល់គ្រួសារនោះទេ</p> <p>02 <input type="radio"/> ទេ ខ្ញុំមិនអាចទាក់ទងទៅគ្រួសារនោះបានទេ</p> <p>03 <input type="radio"/> បាន ខ្ញុំឱ្យលេខទូរស័ព្ទ (កត់លេខទុក)</p> <p>04 <input type="radio"/> បាន ខ្ញុំឱ្យជួបនិយាយជាមួយគាត់</p>
---	--

<p>STATIC TEXT</p> <p>E s1q6==3</p> <p>អ្នកកត់ត្រាកត់លេខទូរស័ព្ទនិងព័ត៌មានលម្អិតនៅក្នុងផ្នែកបន្ទាប់ [លេខទូរស័ព្ទ] (s1q12a)</p>
--

<p>STATIC TEXT</p> <p>E s1q5==1</p> <p>S1Q7. បទសម្ភាសន៍នេះ នឹងចំណាយពេលប្រហែល 20-30 នាទី។ ព័ត៌មានទាំងឡាយណាដែលអ្នកចែករំលែកជាមួយយើងនឹងត្រូវរក្សាទុកជាសម្ងាត់បំផុត ហើយត្រូវបានប្រើសម្រាប់ក្នុងគោលបំណងស្ថិតិគ្រប់ប្រភេទ។ ប្រសិនបើ សំណួរណាមួយដែលអ្នកពិបាកក្នុងការឆ្លើយ អ្នកអាចបដិសេធឆ្លើយបាន។ អ្នកក៏អាចជ្រើសរើសបញ្ឈប់បទសម្ភាសន៍នៅចំណុចណាមួយក៏បានផងដែរ។</p>
--

<p>S1Q8. អ្នកសម្ភាសន៍៖ តើអ្នកឆ្លើយតបយល់ព្រមផ្តល់បទសម្ភាសន៍ទេ?</p> <p>E s1q5==1</p>	<p>SINGLE-SELECT constnt</p> <p>01 <input type="radio"/> យល់ព្រម</p> <p>02 <input type="radio"/> មិនយល់ព្រម នាពេលនេះ</p> <p>03 <input type="radio"/> មិនយល់ព្រម បដិសេធ</p>
--	---

<p>STATIC TEXT</p> <p>E s1q6==4</p> <p>តើថ្ងៃណានិងម៉ោងណាដែលខ្ញុំអាចហៅម្តងទៀតនៅពេលដែលអ្នកនៅជាមួយគាត់?</p>
--

<p>S1Q10. តើខ្ញុំអាចទូរស័ព្ទទៅអ្នកវិញនៅពេលក្រោយដែលប្រសើរជាងសម្រាប់អ្នកបាន វាពិតជាសំខាន់ណាស់សម្រាប់យើងក្នុងការនិយាយជាមួយអ្នកបន្តនរណាម្នាក់ផ្សេងទៀតនៅក្នុងគ្រួសាររបស់អ្នក។</p> <p>E constnt==2</p>	<p>SINGLE-SELECT s1q10</p> <p>01 <input type="radio"/> បាទបាស</p> <p>02 <input type="radio"/> មិនបាន</p>
--	---

<p>S1Q11A. ថ្ងៃណាដែរ?</p> <p>E s1q10==1 s1q6==4</p>	<p>DATE s1q11a</p> <p>.....</p>
--	--

<p>S1Q11B. ពេលណាដែរ?</p> <p>I សូមសរសេរទម្រង់ ##:## (ទម្រង់ ២៤ ម៉ោង / ថ្ងៃ)។ ឧទាហរណ៍: សរសេរជាទម្រង់ ម៉ោង 13:30 ប្រសិន ម៉ោង 1:30 នៅពេលថ្ងៃ។</p> <p>E s1q10==1 s1q6==4</p>	<p>TEXT s1q11b</p> <p>.....</p>
--	--

<p>VARIABLE</p> <p>s1q3==2 ? "NOBODY ANSWERING" : s1q3==3 ? "NUMBER DOES NOT EXIST" : s1q3==4 ? "PHONE SWITCHED OFF" : s1q5==3 ? "CANNOT UNDERSTAND THEIR LANGUAGE" : s1q6==1 ? "DON'T KNOW THE HOUSEHOLD" : s1q6==2 ? "CAN"</p> <p>And 194 other symbols [1]</p>	<p>STRING atpout</p>
---	---

<p>STATIC TEXT</p> <p>អ្នកសម្ភាសន៍៖ កត់ត្រាគ្រប់លេខទូរស័ព្ទ ដែលអាចទាក់ទងបានក្នុងផ្នែករង "លេខទូរស័ព្ទ"</p>

[1] ព័ត៌មានសម្ភាសន៍

លេខទូរស័ព្ទ

<p>អ្នកសម្ភាសន៍៖ កត់បញ្ជីលេខទូរស័ព្ទទាំងអស់របស់គ្រួសារ។ បន្ថែមលេខថ្នាក់មួយនៅទីនេះ។</p> <p>I សូមសរសេរលេខប្រដាប់ 0## ### ## ឬ 0## ### ###</p> <p>V1 self.Select(x=>x.Text.Trim().ToUpper()) .Distinct() .Count() == self.Count()</p> <p>M1 លេខបានបញ្ជូលរួចហើយ។ កែសម្រួលព័ត៌មានលម្អិតបើចាំបាច់។</p> <p>V2 self.All(x=>(x.Item2.Length==11 x.Item2.Length==12) & & x.Item2.Substring(3,1)==" " && x.Item2.Substring(7,1)==" ") // x.Item2.Convert.ToInt32().InRange(0701000000, 0907999999))</p> <p>M2 សូមសរសេរលេខទូរស័ព្ទខុសទម្រង់</p>	<p>LIST s1q12a</p> <p>.....</p>
--	--

[1] ព័ត៌មានសម្ភាសន៍ / លេខទូរស័ព្ទ

Roster: លេខទូរស័ព្ទ

generated by list question [s1q12a](#)

numbers

<p>បំពេញជាមុន៖ លេខដែលបំពេញជាមុន</p>	<p>TEXT nbpr1d SCOPE: HIDDEN</p> <p>.....</p>
<p>បំពេញជាមុន៖ សមាជិកដែលបំពេញជាមុន</p>	<p>NUMERIC: INTEGER nbhme SCOPE: HIDDEN</p> <p>-----</p>
<p>S1Q12. លេខទូរស័ព្ទរបស់អ្នកណា?</p>	<p>TEXT s1q12</p> <p>.....</p>
<p>S1Q13. តើ %s1q12% ជាសមាជិកគ្រួសារទេ?</p>	<p>SINGLE-SELECT s1q13</p> <p>01 <input type="radio"/> សមាជិក</p> <p>02 <input type="radio"/> មិនមែនសមាជិក</p>
<p>S1Q14. តើ %s1q12% មានទំនាក់ទំនងអ្វីជាមួយមេគ្រួសារ?</p> <p>E s1q13==2</p>	<p>TEXT s1q14</p> <p>.....</p>
<p>S1Q15. តើ %s1q12% ត្រូវជាអ្វីជាមួយមេគ្រួសារ?</p> <p>E s1q13==1</p>	<p>SINGLE-SELECT s1q15</p> <p>01 <input type="radio"/> មេគ្រួសារ</p> <p>02 <input type="radio"/> ប្តីប្រពន្ធ/ដៃគូ</p> <p>03 <input type="radio"/> កូនបង្កើត</p> <p>04 <input type="radio"/> កូនចុង</p> <p>05 <input type="radio"/> កូនចិញ្ចឹម</p> <p>06 <input type="radio"/> ចៅ</p> <p>07 <input type="radio"/> បងប្អូន</p> <p>08 <input type="radio"/> ក្មួយ</p> <p>09 <input type="radio"/> បងប្អូនថ្លៃ</p> <p>10 <input type="radio"/> ឪពុកម្តាយ</p> <p>11 <input type="radio"/> ឪពុកម្តាយក្មេក</p> <p>12 <input type="radio"/> អ្នកបម្រើក្នុងគ្រួសារ (ស្នាក់នៅជាមួយ)</p> <p>14 <input type="radio"/> សាច់ញាតិផ្សេងទៀត</p> <p>15 <input type="radio"/> អ្នកផ្សេងទៀតដែលមិនមែនជាសាច់ញាតិ</p> <p>98 <input type="radio"/> អតីតមេគ្រួសារ</p>
<p>សូមបញ្ជាក់៖</p> <p>E s1q15==14 s1q15==15</p>	<p>TEXT s1q15_sp</p> <p>.....</p>

<p>VARIABLE</p> <p>IsAnswered(s1q14) ? s1q14 : //take the ref person relationship if ref person new[]{"empty", "HEAD", "SPOUSE", "OWN CHILD", "STEP CHILD", "ADOPTED CHILD", "GRANDCHILD", "BROTHER/SISTER", "NIECE/NEPHEW"</p> <p>And 204 other symbols [2]</p>	<p>STRING</p> <p>num_re1</p>
<p>VARIABLE</p> <p>s1q13==1 ? "MEMBER" : "REFERENCE PERSON"</p>	<p>STRING</p> <p>num_hhr</p>
<p>VARIABLE</p> <p>attempts.Count(x=>x.s1q1==@rowcode && (x.s1q3==3 x.s1q6.InList(1,2)))</p>	<p>LONG</p> <p>notrch</p>
<p>បំពេញជាមុន៖ បើកការថតសម្លេង</p>	<p>SINGLE-SELECT SCOPE: HIDDEN</p> <p>01 <input type="radio"/> បើក</p> <p>02 <input type="radio"/> បិទ</p> <p>aud_audion</p>
<p>M1Q1. អ្នកត្រួតពិនិត្យសូមវាយលេខសម្ងាត់ដើម្បីបើកសំណួរ</p> <p>E aud_audion==1</p>	<p>TEXT SCOPE: SUPERVISOR</p> <p>.....</p> <p>aud_mntrpw</p>
<p>M1Q1. អ្នកត្រួតពិនិត្យសូមជ្រើសរើសឈ្មោះរបស់អ្នក</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ចាន់ថន</p> <p>02 <input type="radio"/> វណ្ណី</p> <p>03 <input type="radio"/> ភក្តី</p> <p>aud_monitr</p>
<p>M1Q2. តើអ្នកអាចស្តាប់ឮការសម្ភាសន៍ទេ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ឮ</p> <p>02 <input type="radio"/> មិនឮ</p> <p>aud_hearyn</p>
<p>M1Q3. តើអ្នកសម្ភាសន៍បានកត់ត្រារាល់ការហៅទូរស័ព្ទចេញដែរទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បានកត់ត្រា</p> <p>02 <input type="radio"/> ទេ ការហៅចេញខ្លះមិនបានកត់ត្រាទេ</p> <p>03 <input type="radio"/> ទេ កត់លើសពីការបានហៅចេញ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p> <p>aud_allatp</p>
<p>M1Q4. សូមពន្យល់លម្អិត</p> <p>E aud_allatp.InList(2,3)</p>	<p>TEXT SCOPE: SUPERVISOR</p> <p>.....</p> <p>aud_atllatp_sp</p>
<p>M1Q5. តើអ្នកសម្ភាសន៍បានលើកឡើងនូវព័ត៌មានមួយចំនួនដូចខាងក្រោមទេ? នៅក្នុងការណែនាំខ្លួនរបស់ពួកគេទៅកាន់អ្នកឆ្លើយតបឬទេ?</p> <p>E aud_hearyn==1 && attempts.Any(x=>x.s1q5==1)</p>	<p>MULTI-SELECT: YES/NO SCOPE: SUPERVISOR</p> <p>01 <input type="checkbox"/> / <input type="checkbox"/> ឈ្មោះរបស់ពួកគេ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> វិទ្យាស្ថានស្ថិតិជាតិ</p> <p>03 <input type="checkbox"/> / <input type="checkbox"/> វិសក្ស័ណ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ឈ្មោះរបស់អ្នកឆ្លើយ/គ្រួសារ</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ការសម្ភាសន៍គ្រួសារកាលពីលើកមុន</p> <p>06 <input type="checkbox"/> / <input type="checkbox"/> រយៈពេលប៉ាន់ស្មាននៃការធ្វើការសម្ភាសន៍</p> <p>07 <input type="checkbox"/> / <input type="checkbox"/> អ្នកឆ្លើយនឹងទទួលបានថ្លៃចំណាយពេលវេលា</p> <p>08 <input type="checkbox"/> / <input type="checkbox"/> សំការអនុញ្ញាតពីអ្នកឆ្លើយដើម្បីធ្វើការសម្ភាសន៍</p> <p>aud_intcmp</p>

**M1Q6. តើមានព័ត៌មានផ្សេងទៀត
ដែលអ្នកសម្ភាសន៍បានបង្កើតកំហុសក្នុងពេលណែនាំខ្លួនឬទេ?**

I ឧទាហរណ៍៖ អ្វីដែលពួកគេមិនគួរនិយាយ ការសន្យាណាមួយ ឬការលើកឡើងពីចំនួនទឹកប្រាក់ដែលទទួលបាន
E aud_hearyn==1 && attempts.Any(x=>x.s1q5==1)

SINGLE-SELECT
SCOPE: SUPERVISOR
aud_intmis
01 មាន
02 មិនមាន
-95 មិនអាចប្រាប់បានថាយ៉ាងម៉េច

M1Q7. សូមផ្តល់ព័ត៌មានលម្អិត

E aud_intmis==1

TEXT
SCOPE: SUPERVISOR
aud_intmis_sp
.....

**M1Q8.
សម្រាប់ការបដិសេធមិនឱ្យអ្នកសម្ភាសន៍សាកសួរ
តើអ្នកវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកសម្ភាសន៍
ដើម្បីបញ្ចុះបញ្ចូលអ្នកឆ្លើយបានល្អកម្រិតណា?**

E aud_hearyn==1 && attempts.Any(x=>x.consnt==2)

SINGLE-SELECT
SCOPE: SUPERVISOR
aud_cnvnce
01 ល្អ
02 អាចទទួលយកបាន
03 មិនល្អ
-95 មិនអាចប្រាប់បានថាយ៉ាងម៉េច

M1Q9. សូមផ្តល់ព័ត៌មានលម្អិត

E aud_cnvnce==3

TEXT
SCOPE: SUPERVISOR
aud_cnvnce_sp
.....

[2A] បញ្ជីរឿងគ្រួសារ

hh_roster

E attempts.Any(x=>x.consnt==1)

ម៉ោងចាប់ផ្តើម	DATE: CURRENT TIME Sec2a_StartTime
<p>STATIC TEXT</p> <p><i>អ្នកសម្ភាសន៍អាន៖ ជាដំបូង ខ្ញុំចង់សាកសួរពីសមាជិកគ្រួសារនីមួយៗរបស់អ្នក។ សមាជិកគ្រួសារគឺសំដៅលើអ្នកដែលស្នាក់នៅក្រោមដំបូលផ្ទះតែមួយនិងបរិភោគអាហារជាមួយគ្នា។</i></p>	
<p>S2Q1. ឈ្មោះនិងនាមត្រកូល</p> <p>I អ្នកសម្ភាសន៍៖ កត់ត្រាសមាជិកថ្មីនៅទីនេះ</p> <p>V1 self.Select(x=>x.Item2.ToUpper()).Distinct().Count() = self.Count()</p> <p>M1 សូមឈ្មោះពេញ (ប្រសិនបើឈ្មោះខ្លីជាង២)</p> <p>W2 self.All(x=>x.Item2.Split(' ').Length>1)</p> <p>M2 សូមកត់ត្រានាមនិងនាមត្រកូល</p> <p>W3 self.All(x=>x.Item2.Length==2)</p> <p>M3 ឈ្មោះរបស់គាត់ខ្លីណាស់។ ត្រូវប្រាកដថាលោកអ្នកបានកត់ត្រានូវឈ្មោះពេញរបស់គាត់។</p> <p>V4 IsAnswered(Sec2a_StartTime)</p> <p>M4 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>LIST s2q1</p> <p>-----</p>

[2A] បញ្ជីរឿងគ្រួសារ
Roster: បញ្ជីរឿងគ្រួសារ
generated by list question s2q1

hroster

<p>S2AQ2. តើ %rosteritle% មានភេទអ្វី??</p>	<p>SINGLE-SELECT s2aq2</p> <p>01 <input type="radio"/> ប្រុស</p> <p>02 <input type="radio"/> ស្រី</p>
<p>S2AQ3. តើ %rosteritle%'s មានអាយុប៉ុន្មាន?</p> <p>V1 (s2aq5 == 1 && s2aq3 >= 12) s2aq5 != 1</p> <p>M1 មេត្រូវមានអាយុយ៉ាងតិចណាស់១២ឆ្នាំ។ ប៉ុន្តែ <%rosteritle% មានអាយុត្រឹមតែ %s2aq3% សូមបញ្ជាក់។</p> <p>V2 (s2aq5 == 2 && s2aq3 > 15) s2aq5 != 2</p> <p>M2 %rosteritle% គឺក្មេងខ្លាំងណាស់ មិនអាចរៀបការរួចទេ (អាយុត្រឹមតែ %s2aq3%)។ សូមបញ្ជាក់។</p> <p>V3 (s2aq5 == 6 && s2aq3 > 24) s2aq5 != 6</p> <p>M3 %rosteritle% គឺក្មេងខ្លាំងណាស់ មិនអាចក្លាយជាឪពុកម្តាយគេបានទេ (អាយុត្រឹមតែ %s2aq3%)។ សូមបញ្ជាក់។</p> <p>V4 // if current person is father/mother of head s2aq5==6 & hroster.Count(x=>x.s2aq5==1 && (s2aq3-x.s2aq3<=14))==0 // if current person is head s2aq5==1 && hroster.Count(x=>x.s2aq5==6 && And 174 other symbols [1])</p> <p>M4 អាយុរបស់មេត្រូវមាននិងឪពុកម្តាយរបស់គាត់ខុសគ្នាតិចណាស់។ សូមបញ្ជាក់។</p> <p>V5 // if current person is head child (s2aq5==3 && (hroster.Count(x=>x.s2aq5==1 && x.s2aq2==1 && (x.s2aq3-s2aq3<=14))==0) && ((hroster.Count(x=>x.s2aq5==1 && x.s2aq2==2 && (x.s2aq3-s2aq3<=12)) And 433 other symbols [1]))</p> <p>M5 អាយុរបស់មេត្រូវមាននិងកូនរបស់គាត់យ៉ាងតិចណាស់ត្រូវតែខុសគ្នា១២ឆ្នាំ។ សូមបញ្ជាក់។</p> <p>V6 // if current person is head's spouse/partner (s2aq5==2 && IsAnswered(self) && (hroster.Count(x=>x.s2aq5==1 && IsAnswered(x.s2aq3) && (Math.Abs((long)x.s2aq3-(long)s2aq3)>12))==0)) // if And 245 other symbols [1]</p> <p>M6 អាយុរបស់មេត្រូវមាននិងឪពុកម្តាយរបស់គាត់ខុសគ្នាតិចណាស់។ សូមបញ្ជាក់។</p>	<p>NUMERIC: INTEGER s2aq3</p> <p>-----</p>

<p>S2AQ4. ស្ថានភាពគ្រួសារ</p> <p>E s2aq3>13 s2aq3==13</p>	<p>SINGLE-SELECT s2aq4</p> <p>01 <input type="radio"/> រៀបការឬរស់នៅជាមួយគ្នា</p> <p>02 <input type="radio"/> លែងលះឬរស់នៅបែកគ្នា</p> <p>03 <input type="radio"/> មេម៉ាយឬពោះម៉ាយ</p> <p>04 <input type="radio"/> នៅលីវមិនដែលរៀបការឬរស់នៅជាមួយដៃគូ</p>
---	--

<p>S2AQ5. តើ%rostartitle% មានទំនាក់ទំនងអ្វីជាមួយមេគ្រួសារ?</p> <p>V1 /*----- Validation to make sure only one person is reported to be the household head -----*/ s2aq5==1? /// Is this person the h And 199 other symbols [2]</p> <p>M1 មេគ្រួសារត្រូវតែមានតែម្នាក់ប៉ុណ្ណោះ។</p> <p>V2 /* Check that head has different gender than spouse(s) * // if head is current person, and does at least one spouse exist? s2aq5==1 && hroster.Any(x=>x.s2aq5==2) ? // if so, check that there And 160 other symbols [2]</p> <p>M2 មេគ្រួសារនិងប្តីឬប្រពន្ធរបស់គាត់ត្រូវមានភេទខុសគ្នា។ សូមបញ្ជាក់។</p> <p>V3 /* Check that spouse has different gender than head * // if head is current person, and does at least one spouse exist? s2aq5==2 && hroster.Any(x=>x.s2aq5==1) ? // if so, check whether spouse And 133 other symbols [2]</p> <p>M3 មេគ្រួសារនិងប្តីឬប្រពន្ធរបស់គាត់ត្រូវមានភេទខុសគ្នា។ សូមបញ្ជាក់។</p> <p>V4 /*Check that there are at most 2 parent*// // if current person is father/mother? s2aq5==6? //Check that there are no more than 2 (hroster.Count(x=>x.s2aq5==6)<=2) // if not, no problem :true</p> <p>M4 មេគ្រួសារត្រូវមានឪពុកម្តាយម្នាក់ប៉ុណ្ណោះ។</p> <p>V5 /* Checks if no household head was listed. Note: this runs at the end so it does not trigger errors constantly * // Check that all information has been filled hroster.All(x=>x.s2aq5!=null) ? And 119 other symbols [2]</p> <p>M5 មិនមានសមាជិកណាម្នាក់ជាមេគ្រួសារទេ។ សូមបញ្ជាក់។</p>	<p>SINGLE-SELECT s2aq5</p> <p>01 <input type="radio"/> មេគ្រួសារ</p> <p>02 <input type="radio"/> ប្តីប្រពន្ធដែគ្នា</p> <p>03 <input type="radio"/> កូនបង្កើត</p> <p>04 <input type="radio"/> កូនចុង</p> <p>05 <input type="radio"/> កូនចិញ្ចឹម</p> <p>06 <input type="radio"/> ឪពុកម្តាយបង្កើត</p> <p>07 <input type="radio"/> បងប្អូន</p> <p>08 <input type="radio"/> ចៅ.</p> <p>09 <input type="radio"/> ក្មួយ</p> <p>10 <input type="radio"/> កូនប្រសារ</p> <p>11 <input type="radio"/> បងប្អូនថ្លៃ</p> <p>12 <input type="radio"/> ឪពុកម្តាយក្មេក</p> <p>13 <input type="radio"/> សាច់ញាតិផ្សេងទៀត</p> <p>14 <input type="radio"/> អ្នកបម្រើក្នុងគ្រួសារ (ស្នាក់នៅជាមួយ)</p> <p>15 <input type="radio"/> អ្នកផ្សេងទៀតដែលមិនមែនជាសាច់ញាតិ</p>
---	---

<p>បញ្ជាក់</p> <p>E s2aq5.InList(13,15)</p>	<p>TEXT s2aq5_os</p> <p>.....</p>
---	--

<p>M2Q1. តើអ្នកសម្ភាសន៍បានសួរទៅកាន់អ្នកឆ្លើយគ្រប់សមាជិកទាំងអស់ជាមុនដែរឬទេ ដើម្បីបញ្ជាក់ថាគាត់នៅតែជាសមាជិកនៃគ្រួសារ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_hhro1d</p> <p>01 <input type="radio"/> បាទ</p> <p>02 <input type="radio"/> ទេ គាត់រំលងសមាជិកខ្លះនៃគ្រួសារ</p> <p>03 <input type="radio"/> 3 ទេ គាត់រំលងទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
--	---

<p>M2Q2. តើអ្នកសម្ភាសន៍បានសួរល្អទេពីសមាជិកថ្មី (ដែលមិនបានបំពេញជាមុន)</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_hhrnew</p> <p>01 <input type="radio"/> ល្អ</p> <p>02 <input type="radio"/> មិនល្អ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
---	--

<p>M2Q3. តើមានបញ្ហាអ្វីផ្សេងទៀតដែលឬទេក្នុងផ្នែកនៃការធ្វើបច្ចុប្បន្នភាពគ្រួសារនេះ?</p> <p>E aud_hearyn==1</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT SCOPE: SUPERVISOR aud_cmthhr</p> <p>00 <input type="checkbox"/> ទេ</p> <p>01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ</p> <p>02 <input type="checkbox"/> បាត់សំណួរ</p> <p>03 <input type="checkbox"/> ផ្លាស់ប្តូរអត្តស័យសំណួរ</p> <p>04 <input type="checkbox"/> បញ្ហាការបកប្រែ</p> <p>05 <input type="checkbox"/> សួរសំណួរអោយតម្រូវ</p> <p>06 <input type="checkbox"/> បង្កើតចម្លើយ</p> <p>07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ</p> <p>-96 <input type="checkbox"/> ផ្សេងទៀត</p>
--	---

M2Q4. សូមផ្តល់សេចក្តីពន្យល់លម្អិត

E aud_cmthhr.Length>0 & !aud_cmthhr.ContainsOnly(0)

TEXT
SCOPE: SUPERVISOR

aud_cmthhr_sp

.....

[2E] ចំណាកស្រុក

section_2e

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec2e_StartTime</p> <p>-----</p>
<p>S2EQ1. តើគ្រួសាររបស់អ្នកមានសមាជិកដែលធ្លាប់ទៅរស់នៅទីកន្លែងផ្សេងទៀតធ្វើការឬសិក្សា ប៉ុន្តែបានត្រលប់មកផ្ទះវិញចាប់តាំងពីមានការរីករាលដាលនៃកូវីដ-១៩ដែរឬទេ?</p> <p>V1 IsAnswered(Sec2e_StartTime) M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT s2eq1</p> <p>01 <input type="radio"/> ទាបបំផុត 02 <input type="radio"/> មិនមាន</p>
<p>S2EQ2. តើមានប៉ុន្មាននាក់?</p> <p>I ប្រសិនបើគ្រួសារមានសមាជិកច្រើនដែលទើបត្រលប់ពីការធ្វើចំណាកស្រុក សូមសួរអ្នកដែលរកចំណូលបានច្រើនបំផុត។</p> <p>E s2eq1==1 V1 s2eq2!=0 M1 ត្រូវតែខុសពីសូន្យ។</p>	<p>NUMERIC: INTEGER s2eq2</p> <p>-----</p>
<p>S2EQ4. តើគាត់បានធ្វើចំណាកស្រុកទៅណា?</p> <p>E s2eq1==1</p>	<p>SINGLE-SELECT s2eq4</p> <p>01 <input type="radio"/> ស្រុកផ្សេងក្នុងខេត្តតែមួយ 02 <input type="radio"/> ខេត្តផ្សេងទៀត 03 <input type="radio"/> ប្រទេសផ្សេងទៀត(សូមបញ្ជាក់)</p>
<p>S2EQ4. បញ្ជាក់</p> <p>E s2eq4==3</p>	<p>TEXT s2eq4_speci fy</p> <p>-----</p>
<p>S2EQ5. ហេតុអ្វីបានជាគាត់ត្រលប់មកវិញ?</p> <p>E s2eq1==1</p>	<p>SINGLE-SELECT s2eq5</p> <p>01 <input type="radio"/> សាលារៀន/សាកលវិទ្យាល័យបានបិទ 02 <input type="radio"/> ត្រូវបានគេនិរទេសចេញ 03 <input type="radio"/> ត្រូវបានបង្ខំឱ្យចាកចេញ 04 <input type="radio"/> រោងចក្របានបិទ 05 <input type="radio"/> គ្មានការងារធ្វើ 06 <input type="radio"/> គ្មានលុយបង់ថ្លៃជួលផ្ទះ 07 <input type="radio"/> មានបញ្ហានៅផ្ទះ 96 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
<p>S2EQ5. បញ្ជាក់</p> <p>E s2eq5==96</p>	<p>TEXT s2eq5_speci fy</p> <p>-----</p>
<p>S2EQ6. តើបច្ចុប្បន្នពួកគាត់កំពុងធ្វើអ្វី?</p> <p>E s2eq1==1</p>	<p>SINGLE-SELECT s2eq6</p> <p>01 <input type="radio"/> ក្នុងអាជីវកម្មផ្ទាល់ខ្លួន 02 <input type="radio"/> ក្នុងអាជីវកម្មរបស់គ្រួសារឬសមាជិកគ្រួសារណាម្នាក់ 03 <input type="radio"/> ក្នុងកសិដ្ឋានឬចិញ្ចឹមសត្វរបស់គ្រួសារ 04 <input type="radio"/> ក្នុងនាមជាបុគ្គលិក 05 <input type="radio"/> ក្នុងនាមជាអ្នកហ្វឹកហ្វឺនឬអ្នកហាត់ការងារ 06 <input type="radio"/> មិនធ្វើការ 07 <input type="radio"/> កំពុងរកការងារធ្វើ 08 <input type="radio"/> កំពុងរៀន</p>

<p>S2EQ7. តើគាត់មានបំណងថានឹងធ្វើចំណាកស្រុកម្តងទៀតទេនៅរយៈពេល១០ ខែបន្ទាប់?</p> <p>E s2eq1==1</p>	<p>SINGLE-SELECT s2eq7</p> <p>01 <input type="radio"/> មាន ប្រាកដណាស់</p> <p>02 <input type="radio"/> មាន ប្រសិនបើស្ថានភាពអំណោយផល</p> <p>03 <input type="radio"/> គ្មានទេ</p>
<p>S2EQ8. តើមានសមាជិកគ្រួសារដែលបច្ចុប្បន្នគាត់កំពុងរស់នៅកន្លែងផ្សេងទៀតឬទេ?</p>	<p>SINGLE-SELECT s2eq8</p> <p>01 <input checked="" type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>S2EQ9. តើមានប៉ុន្មាននាក់?</p> <p>I ប្រសិនបើគ្រួសារមានសមាជិកច្រើនដែលទើបត្រលប់ពីការធ្វើចំណាកស្រុក សូម សួរអ្នកដែលរកចំណូលបានច្រើនបំផុត។</p> <p>E s2eq8==1</p> <p>V1 s2eq9!=0</p> <p>M1 ត្រូវតែខុសពីសូន្យ។</p>	<p>NUMERIC: INTEGER s2eq9</p> <p>-----</p>
<p>S2EQ11. តើគាត់បានធ្វើចំណាកស្រុកទៅណា?</p> <p>E s2eq8==1</p>	<p>SINGLE-SELECT s2eq11</p> <p>01 <input type="radio"/> ស្រុកផ្សេងក្នុងខេត្តតែមួយ</p> <p>02 <input type="radio"/> ខេត្តផ្សេងទៀត</p> <p>03 <input type="radio"/> ប្រទេសផ្សេងទៀត(សូមបញ្ជាក់)</p>
<p>S2EQ11. បញ្ជាក់</p> <p>E s2eq11==3</p>	<p>TEXT s2eq11_specify</p> <p>-----</p>
<p>S2EQ12. តើបច្ចុប្បន្នពួកគាត់កំពុងធ្វើអ្វី?</p> <p>E s2eq8==1</p>	<p>SINGLE-SELECT s2eq12</p> <p>01 <input type="radio"/> ក្នុងអាជីវកម្មផ្ទាល់ខ្លួន</p> <p>02 <input type="radio"/> ក្នុងអាជីវកម្មរបស់គ្រួសារឬសមាជិកគ្រួសារណាម្នាក់</p> <p>03 <input type="radio"/> ក្នុងកសិដ្ឋានឬចិញ្ចឹមសត្វរបស់គ្រួសារ</p> <p>04 <input type="radio"/> ក្នុងនាមជាបុគ្គលិក</p> <p>05 <input type="radio"/> ក្នុងនាមជាអ្នកហ្វឹកហ្វឺនឬអ្នកហាត់ការងារ</p> <p>06 <input type="radio"/> មិនធ្វើការ</p> <p>07 <input type="radio"/> កំពុងរកការងារធ្វើ</p> <p>08 <input type="radio"/> កំពុងរៀន</p>
<p>S2EQ13. តើគាត់ធ្វើអ្វី មុនពេលការរីករាលដាលនៃកូវីដ១៩ (ចាប់តាំងពីពាក់កណ្តាលខែមីនា)</p> <p>E s2eq8==1</p>	<p>SINGLE-SELECT s2eq13</p> <p>01 <input type="radio"/> ក្នុងអាជីវកម្មផ្ទាល់ខ្លួន</p> <p>02 <input type="radio"/> ក្នុងអាជីវកម្មរបស់គ្រួសារឬសមាជិកគ្រួសារណាម្នាក់</p> <p>03 <input type="radio"/> ក្នុងកសិដ្ឋានឬចិញ្ចឹមសត្វរបស់គ្រួសារ</p> <p>04 <input type="radio"/> ក្នុងនាមជាបុគ្គលិក</p> <p>05 <input type="radio"/> ក្នុងនាមជាអ្នកហ្វឹកហ្វឺនឬអ្នកហាត់ការងារ</p> <p>06 <input type="radio"/> មិនធ្វើការ</p> <p>07 <input type="radio"/> កំពុងរកការងារធ្វើ</p> <p>08 <input type="radio"/> កំពុងរៀន</p>
<p>S2EQ14. តើចំណូលរបស់គាត់ប្រែប្រួលយ៉ាងណាដែរ ចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩ (ចាប់តាំងពីពាក់កណ្តាលខែមីនា)?</p> <p>E s2eq8==1 && s2eq13!=8</p>	<p>SINGLE-SELECT s2eq14</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> នៅដដែល</p> <p>03 <input type="radio"/> ថយចុះ</p> <p>04 <input type="radio"/> មិនដឹង</p>
<p>S2EQ15. តើចំណូលរបស់គាត់ប្រែប្រួលប៉ុន្មានភាគរយ (%) បើប្រៀបធៀបនឹងមុនពេលមានការរីករាលដាលនៃកូវីដ១៩?</p> <p>I អ្នកសម្ភាសន៍គួរបញ្ជាក់ថា ប្រសិនបើជ្រើសរើស "កើនឡើង" តើកើនប៉ុន្មានភាគរយ (%) ហើយបើជ្រើសរើស "ថយចុះ" តើថយចុះប៉ុន្មានភាគរយ(%)។</p> <p>E s2eq14==1 s2eq14==3 && s2eq13!=8</p>	<p>NUMERIC: INTEGER s2eq15</p> <p>-----</p>

<p>S2EQ16. តើគាត់ (អ្នកដែលកំពុងធ្វើចំណាកស្រុក)មានបានធ្វើប្រាក់មកផ្ទះដែរឬទេ ចាប់តាំងពីការរីកដាលនៃកូវីត១៩ (ចាប់តាំង ពីពាក់កណ្តាលខែមីនា)?</p> <p>E s2eq8==1 && s2eq13!=8</p>	<p>SINGLE-SELECT s2eq16</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p>
<p>S2EQ17. ចំនួនទឹកប្រាក់សរុបដែលគាត់ (អ្នកដែលកំពុងធ្វើចំណាកស្រុក)បានផ្ញើមកផ្ទះ(ម៉ែនរៀល)</p> <p>E s2eq16==1 && s2eq13!=8</p>	<p>NUMERIC: INTEGER s2eq17</p> <p>-----</p>
<p>S2EQ18. តើប្រាក់ដែលគាត់ (អ្នកដែលកំពុងធ្វើចំណាកស្រុក) បានផ្ញើមកផ្ទះ ប្រែប្រួលយ៉ាងណាដែរ ចាប់តាំងពីការរីកដាលនៃកូវីត១៩ (ចាប់តាំងពីពាក់កណ្តាលខែមីនា)?</p> <p>E s2eq16==1 && s2eq13!=8</p>	<p>SINGLE-SELECT s2eq18</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> នៅដដែល</p> <p>03 <input type="radio"/> ថយចុះ</p> <p>04 <input type="radio"/> មិនដឹង</p>
<p>S2EQ19. តើគាត់ (អ្នកដែលកំពុងធ្វើចំណាកស្រុក) មានបានទទួលប្រាក់ផ្ញើពីគ្រួសារដែរឬទេ ចាប់តាំងពីការរីកដាលនៃកូវីត១៩ (ចាប់តាំងពីពាក់កណ្តាលខែមីនា)?</p> <p>E s2eq8==1</p>	<p>SINGLE-SELECT s2eq19</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p>
<p>S2EQ20. ចំនួនទឹកប្រាក់សរុបដែលគាត់ (អ្នកដែលកំពុងធ្វើចំណាកស្រុក)បានទទួលពីគ្រួសារ (ម៉ែនរៀល)</p> <p>E s2eq19==1</p>	<p>NUMERIC: INTEGER s2eq20</p> <p>-----</p>
<p>S2EQ21. តើទឹកប្រាក់ទទួលពីសមាជិកគ្រួសារប្រែប្រួលយ៉ាងណាដែរ ចាប់តាំងពីការរីកដាលនៃកូវីត១៩?</p> <p>E s2eq19==1</p>	<p>SINGLE-SELECT s2eq21</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> នៅដដែល</p> <p>03 <input type="radio"/> ថយចុះ</p> <p>04 <input type="radio"/> មិនដឹង</p>
<p>S2EQ22.តើនៅពេលអនាគត គាត់នឹងគ្រលប់មករស់នៅក្នុងគ្រួសារនេះវិញទេ បន្ទាប់ពីគ្រលប់ពីចំណាកស្រុក?</p> <p>E s2eq8==1</p>	<p>SINGLE-SELECT s2eq22</p> <p>01 <input type="radio"/> មក</p> <p>02 <input type="radio"/> មិនមក</p> <p>03 <input type="radio"/> មិនដឹង</p>

[5]លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec5_StartTime</p> <p>.....</p>
<p>STATIC TEXT</p>	
<p>[5] លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា</p>	
<p>S5Q1A. តើគ្រួសាររបស់អ្នកអាចរកទិញ ថ្នាំបានដែរឬទេ (7 ថ្ងៃកន្លងមក)?</p> <p>V1 IsAnswered(Sec5_StartTime)</p> <p>M1 សូមម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT s5q1a</p> <p>01 <input type="radio"/> អាចរកទិញបាន</p> <p>02 <input type="radio"/> មិនអាចរកទិញបាន</p> <p>03 <input type="radio"/> មិនបានរកទិញផង</p>
<p>S5Q1B. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញថ្នាំបាន?</p> <p>I ចម្លើយអាចរើសបានច្រើន។ សូមកុំអាចជម្រើស។</p> <p>E s5q1a==2</p>	<p>MULTI-SELECT s5q1b</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក</p> <p>02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ</p> <p>03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ</p> <p>04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ</p> <p>05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ</p> <p>06 <input type="checkbox"/> ចំណាយប្រើភាគក្រេឌីត</p> <p>07 <input type="checkbox"/> ផ្សេងទៀត</p> <p>99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់៖</p> <p>E s5q1b.Contains(7)</p>	<p>TEXT s5q1b_os</p> <p>.....</p>
<p>S5Q2A. តើគ្រួសាររបស់អ្នកអាចរកទិញ អង្ករបានដែរឬទេ(7 ថ្ងៃកន្លងមក)?</p>	<p>SINGLE-SELECT s5q2a</p> <p>01 <input type="radio"/> អាចរកទិញបាន</p> <p>02 <input type="radio"/> មិនអាចរកទិញបាន</p> <p>03 <input type="radio"/> មិនបានរកទិញផង</p>
<p>S5Q2B. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញអង្ករបាន?</p> <p>I ចម្លើយអាចរើសបានច្រើន។ សូមកុំអាចជម្រើស។</p> <p>E s5q2a==2</p>	<p>MULTI-SELECT s5q2b</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក</p> <p>02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ</p> <p>03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ</p> <p>04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ</p> <p>05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ</p> <p>06 <input type="checkbox"/> ចំណាយប្រើភាគក្រេឌីត</p> <p>07 <input type="checkbox"/> ផ្សេងទៀត</p> <p>99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់៖</p> <p>E s5q2b.Contains(7)</p>	<p>TEXT s5q2b_os</p> <p>.....</p>
<p>S5Q2C. តើគ្រួសាររបស់អ្នកអាចរកទិញ ត្រីប្លូសាច់បានទេ(7 ថ្ងៃកន្លងមក)?</p>	<p>SINGLE-SELECT s5q2c</p> <p>01 <input type="radio"/> អាចរកទិញបាន</p> <p>02 <input type="radio"/> មិនអាចរកទិញបាន</p> <p>03 <input type="radio"/> មិនបានរកទិញផង</p>

<p>S5Q2D. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញក្រីប្លូសាច់បាន?</p> <p>I ចម្លើយអាចរើសបានច្រើន។ សូមកុំអាចជម្រើស។ E s5q2c==2</p>	<p>MULTI-SELECT s5q2d</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក 02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ 03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ 04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ 05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ 06 <input type="checkbox"/> ចំណាយប្រើកាតក្រេឌីត 07 <input type="checkbox"/> ផ្សេងទៀត 99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់</p> <p>E s5q2d.Contains(7)</p>	<p>TEXT s5q2d_os</p> <p>.....</p>
<p>S5Q2E. តើគ្រួសាររបស់អ្នកអាចរកទិញបន្លែឬផ្លែឈើបានទេ(7 ថ្ងៃកន្លងមក)?</p>	<p>SINGLE-SELECT s5q2e</p> <p>01 <input type="radio"/> អាចរកទិញបាន 02 <input type="radio"/> មិនអាចរកទិញបាន 03 <input type="radio"/> មិនបានរកទិញផង</p>
<p>S5Q2F. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញបន្លែឬផ្លែឈើបាន?</p> <p>I ចម្លើយអាចរើសបានច្រើន E s5q2e==2</p>	<p>MULTI-SELECT s5q2f</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក 02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ 03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ 04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ 05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ 06 <input type="checkbox"/> ចំណាយប្រើកាតក្រេឌីត 07 <input type="checkbox"/> ផ្សេងទៀត 99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់៖</p> <p>E s5q2f.Contains(7)</p>	<p>TEXT s5q2f_os</p> <p>.....</p>
<p>S5Q3. តើអ្នកឬសមាជិកគ្រួសាររបស់អ្នកធ្លាប់ត្រូវការការព្យាបាលដែលប្រទេសជាប់កំរិតការសម្របសម្រួលលើកម្មវិធីក្នុងខែមិថុនា?</p> <p>I ការព្យាបាលទូទៅ</p>	<p>SINGLE-SELECT s5q3</p> <p>01 <input type="radio"/> បាទ 02 <input type="radio"/> មិនធ្លាប់ 99 <input type="radio"/> បដិសេធ</p>
<p>S5Q4.តើអ្នកឬសមាជិកគ្រួសាររបស់អ្នកបានទទួលការព្យាបាលទេ?</p> <p>E s5q3==1</p>	<p>SINGLE-SELECT s5q4</p> <p>01 <input type="radio"/> បានទទួល 02 <input type="radio"/> មិនបានទទួល 99 <input type="radio"/> បដិសេធ</p>
<p>S5Q5. តើមូលហេតុអ្វីដែលអ្នកឬសមាជិកគ្រួសាររបស់អ្នកមិនអាចទទួលការព្យាបាលបាន?</p> <p>I សូមកុំអានចម្លើយ E s5q4==2</p>	<p>SINGLE-SELECT s5q5</p> <p>01 <input type="radio"/> ខ្វះលុយ 02 <input type="radio"/> មិនមានបុគ្គលិកពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាល 03 <input type="radio"/> មិនទទួលការព្យាបាលដោយសារមន្ទីរពេទ្យពេញទៅដោយអ្នកជម្ងឺ 04 <input type="radio"/> ផ្សេងទៀត 99 <input type="radio"/> បដិសេធ</p>
<p>សូមបញ្ជាក់៖</p> <p>E s5q5==4</p>	<p>TEXT s5q5_os</p> <p>.....</p>

<p>S5Q9. តើអ្នកឬសមាជិកគ្រួសាររបស់អ្នកទៅពិភាក្សានៅស្ថាប័នណាមុនគេ? E s5q4==1 s5q4==2</p>	<p>SINGLE-SELECT s5q9</p> <p><input type="radio"/> ស្ថាប័នសុខាភិបាលសាធារណៈ 02 <input type="radio"/> ស្ថាប័នសុខាភិបាលឯកជន 03 <input type="radio"/> ផ្សេងទៀតក្រៅពីស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន</p>
<p>S5Q10. ហេតុអ្វីបានជាអ្នកឬសមាជិកគ្រួសាររបស់អ្នកជ្រើសរើសទៅស្ថាប័ន E s5q4==1 s5q4==2</p>	<p>TEXT s5q10</p> <p>.....</p>
<p>VARIABLE hhroster.Any(x=>x.s2aq3.InRange(6,17))</p>	<p>BOOLEAN filter1</p>
<p>S5Q6a.មុនពេលសាលារៀនត្រូវបានបិទដោយសារតែវីរុសកូរ៉ូណា តើកុមារទៅរៀនដែរឬទេ? E filter1==true</p>	<p>SINGLE-SELECT s5q6a</p> <p>01 <input type="radio"/> ទៅរៀន 02 <input type="radio"/> មិនទៅរៀនទេ</p>
<p>S5Q11.ចាប់តាំងពីសាលារៀនបានបិទមក តើកុមារបានចូលរួមការអប់រំឬសកម្មភាពសិក្សាដែរឬទេ ? E s5q6a==1</p>	<p>SINGLE-SELECT s5q11</p> <p>01 <input type="radio"/> បាន 02 <input type="radio"/> មិនបាន</p>
<p>S5Q6b. តើកុមារបានចូលរួមក្នុងសកម្មភាពអប់រំឬការសិក្សាទេ 7 ថ្ងៃកន្លងមក? E s5q11==1</p>	<p>SINGLE-SELECT s5q6b</p> <p>01 <input type="radio"/> បាន 02 <input type="radio"/> មិនបាន</p>
<p>S5Q6. តើកុមារបានចូលរួមការអប់រំឬសកម្មភាពរៀនសូត្រអ្វីខ្លះ 7 ថ្ងៃកន្លងមក? I សូមអានជម្រើស ចម្លើយអាចមានច្រើន E s5q6b==1</p>	<p>MULTI-SELECT s5q6</p> <p>01 <input type="checkbox"/> បំពេញកិច្ចការដែលត្រូវដាក់ឱ្យ 02 <input type="checkbox"/> ប្រើប្រាស់កម្មវិធីរៀនតាមទូរស័ព្ទ 03 <input type="checkbox"/> មើលកម្មវិធីអប់រំតាមទូរទស្សន៍ 04 <input type="checkbox"/> ស្តាប់កម្មវិធីអប់រំតាមវីដេអូ 05 <input type="checkbox"/> ជួបជាមួយគ្រូបង្រៀន 96 <input type="checkbox"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖ E s5q6.Contains(96)</p>	<p>TEXT s5q6_os</p> <p>.....</p>
<p>S5Q12. តើកុមារបានចូលរួមការអប់រំឬសកម្មភាពរៀនសូត្រ រយៈពេលប៉ុន្មានថ្ងៃកន្លងមក? (គិតជាម៉ោងក្នុងរយៈពេល7ថ្ងៃ) E s5q6b==1</p>	<p>NUMERIC: INTEGER s5q12</p> <p>-----</p>
<p>S5Q7.តើកុមារឬសមាជិកគ្រួសាររបស់អ្នក បានទាក់ទងជាមួយគ្រូរបស់ពួកគាត់ទេ 7 ថ្ងៃកន្លងមក? E s5q6a==1</p>	<p>SINGLE-SELECT s5q7</p> <p>01 <input type="radio"/> បាន 02 <input type="radio"/> មិនបាន</p>

S5Q8. តើកុមារឬសមាជិកក្នុងគ្រួសាររបស់អ្នក
អាចទាក់ទងជាមួយគ្រូបងប្អូន
គាត់បានដោយវិធីណា 7 ថ្ងៃកន្លងមក?

I ចម្លើយអាចជ្រើសរើសបានច្រើន សូមអានជម្រើស
E s5q7==1

MULTI-SELECT

s5q8

- 01 សារទូរស័ព្ទ
- 02 កម្មវិធីតាមប្រព័ន្ធអ៊ីនធឺណែត
(online)
- 03 អ៊ីម៉ែល
- 04 សំបុត្រ
- 05 ទូរស័ព្ទ (សំឡេង)
- 06 វ៉ាត់ស្តេប (whatsapp)
- 07 ហ្វេសប៊ុក (Facebook)
- 08 ផ្សេងទៀត (បញ្ជាក់)

S5Q8_os. សូមបញ្ជាក់

E s5q8.Contains(8)

TEXT

s5q8_os

M5Q1. សំណួរទី1A ផ្នែក5 (S5Q1A)
តើអ្នកសម្ភាសន៍បានអានជម្រើសទាំងបីទេ?

E aud_hearyn==1 && IsAnswered(s5q2a)

SINGLE-SELECT
SCOPE: SUPERVISOR

aud_allitm

- 01 អានទាំងអស់
- 02 ទេ រំលងចោលខ្លះ
- 03 ទេ រំលងចោលទាំងអស់
- 95 មិនអាចប្រាប់បានថាយ៉ាងម៉េច

M5Q2. តើអ្នកសម្ភាសន៍បានសួរសំណួរទេ?

E aud_hearyn==1 && IsAnswered(s5q6a)

SINGLE-SELECT
SCOPE: SUPERVISOR

aud_s5q4as

- 01 បាន
- 02 មិនបាន
- 95 មិនអាចប្រាប់បានថាយ៉ាងម៉េច

M5Q3. សំណួរទី5ផ្នែក5 (S5Q5)
តើអ្នកសម្ភាសន៍បានអានជម្រើសទាំងអស់ឱ្យអ្នកឆ្លើយទេ?

E aud_hearyn==1 && IsAnswered(s5q5)

SINGLE-SELECT
SCOPE: SUPERVISOR

aud_s5q5ro

- 01 អានទាំងអស់
- 02 ទេ រំលងចោលខ្លះ
- 03 ទេ រំលងចោលទាំងអស់
- 95 មិនអាចប្រាប់បានថាយ៉ាងម៉េច

[7] ការបាត់បង់ប្រាក់ចំណូល

E attempts.Any(x=>x.consnt==1)

ម៉ោងចាប់ផ្តើម	DATE: CURRENT TIME Sec7_StartTime
<p>S7Q1. ក្នុងរយៈពេល 12 ខែចុងក្រោយនេះ (ភ្នំបិណ្ឌឆ្នាំមុន) តើប្រភពចំណូលរបស់គ្រួសារអ្នកមានអ្វីខ្លះ?</p> <p>I សូមអានចម្លើយទាំងអស់

 បន្តិចទៀត ខ្ញុំនឹងរៀបរាប់ប្រភពចំណូលមួយចំនួន ប្រសិនបើវាជាប្រភពចំណូលរបស់គ្រួសាររបស់លោកឬអ្នកមីង សូមឆ្លើយថាបាទឬចាស។ ប្រសិនបើវាមិនមែនជាប្រភពចំណូលរបស់គ្រួសាររបស់លោកឬអ្នកមីងទេ And 14 other symbols [1]</p> <p>V1 !(self.Missing.Any() && (self.Yes.Contains(96) self.No.Contains(96)))</p> <p>M1 សូមកត់ត្រាចម្លើយទាំងអស់មុននឹងបន្ត</p> <p>V2 /* if this question contains missings options and anything in the next question has been answered*/ !(self.Missing.Any() && IsAnswered(s7q2_tot))</p> <p>M2 សូមកត់ត្រាចម្លើយទាំងអស់មុននឹងបន្ត</p> <p>V3 self.No.Length!=11</p> <p>M3 វាមិនទំនងដែលគ្រួសារមួយគ្នា ប្រភពចំណូលសោះ។ សូមបញ្ជាក់ម្តងទៀត។</p> <p>V4 IsAnswered(s6q12) ? !self.No.Contains(2) : true</p> <p>M4 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារមានបើកអាជីវកម្ម (អាជីវកម្មលក់ដូរ/ត្រួសារក្រៅពីកសិកម្ម) នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែក៦ សំណួរទី១២)។ សូមបញ្ជាក់ម្តងទៀតថាគាត់ពិតជាគ្មានចំណូលពីអាជីវកម្មមែនឬ។</p> <p>V5 IsAnswered(s6q16) ? !self.No.Contains(1) : true</p> <p>M5 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារធ្វើការក្នុងកសិកម្មលក់ដូរ/ត្រួសារ (ការចិញ្ចឹមសត្វ ឬនេសាទ) នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែក៦ សំណួរទី១៦)។ សូមបញ្ជាក់ម្តងទៀតថាគាត់ពិតជាគ្មានចំណូលពីកសិកម្មមែនឬ។</p> <p>V6 s6q6.InList(4,5) ? !self.No.Contains(3) : true</p> <p>M6 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារធ្វើការងារទទួលបានប្រាក់ឈ្នួលឬប្រាក់ខែ នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែក៦ សំណួរទី១៦)។ សូមបញ្ជាក់ម្តងទៀតថាគាត់ពិតជាគ្មានចំណូលពីប្រាក់ឈ្នួលឬប្រាក់ខែមែនឬ។</p> <p>V7 IsAnswered(Sec7_StartTime)</p> <p>M7 សូមកត់ត្រាចាប់ផ្តើមខាងលើ</p>	<p>MULTI-SELECT: YES/NO s7q1</p> <p>01 <input type="checkbox"/> / <input type="checkbox"/> កសិកម្មលក់ដូរ/ត្រួសារ ការចិញ្ចឹមសត្វ ឬនេសាទ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> អាជីវកម្មលក់ដូរ/ត្រួសារក្រៅពីកសិកម្ម</p> <p>03 <input type="checkbox"/> / <input type="checkbox"/> ការងារទទួលបានប្រាក់ឈ្នួលឬប្រាក់ខែរបស់សមាជិកគ្រួសារ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ការធ្វើប្រាក់ពីក្នុងស្រុកឬពីបរទេស</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ជំនួយពីបងប្អូនឬអ្នកក្រៅពីបងប្អូន</p> <p>06 <input type="checkbox"/> / <input type="checkbox"/> ប្រាក់ចំណូលពីទ្រព្យសម្បត្តិ ការវិនិយោគ ឬសន្សំ</p> <p>07 <input type="checkbox"/> / <input type="checkbox"/> ប្រាក់សោធននិវត្តន៍</p> <p>08 <input type="checkbox"/> / <input type="checkbox"/> ជំនួយពីរដ្ឋាភិបាលឬអង្គការនានា</p>

[7] ការបាត់បង់ប្រាក់ចំណូល
Roster: ការបាត់បង់ប្រាក់ចំណូល
 generated by multi-select question **s7q1**

income_loss

<p>S7Q2: ចាប់តាំងពី ការសម្ភាសន៍លើកមុនក្នុងខែមិថុនាកន្លងមក តើប្រាក់ចំណូលបានមកពី%rostartitle% របស់គ្រួសារអ្នក ប្រែប្រួលដូចម្តេច?</p>	<p>SINGLE-SELECT s7q2</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> ដដែល</p> <p>03 <input type="radio"/> ថយចុះ</p>
<p>S7Q3. តើប្រាក់ចំណូលបានមកពី %rostartitle% របស់គ្រួសារអ្នកប្រែប្រួលប៉ុន្មានភាគរយ (%) បើប្រៀបធៀបនឹងកាលសម្ភាសន៍លើកមុនក្នុងខែមិថុនា?</p> <p>I អ្នកសម្ភាសន៍គួរបញ្ជាក់ថា ប្រសិនបើជ្រើសរើស "កើនឡើង" តើកើនប៉ុន្មានភាគរយ(%) ហើយបើជ្រើសរើស "ថយចុះ" តើថយចុះប៉ុន្មានភាគរយ(%)។</p> <p>E s7q2==1 s7q2==3</p>	<p>NUMERIC: INTEGER s7q3</p> <p>-----</p>
<p>S7Q2. ចាប់តាំងពីការសម្ភាសន៍លើកមុនក្នុងខែមិថុនា តើប្រាក់ចំណូលសរុបរបស់គ្រួសារអ្នក?</p>	<p>SINGLE-SELECT s7q2_tot</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> នៅដដែល</p> <p>03 <input type="radio"/> ថយចុះ</p>

<p>S7Q3. តើប្រាក់ចំណូលសរុបរបស់គ្រួសារអ្នកប្រែប្រួលប៉ុន្មានភាគរយ (%) បើប្រៀបធៀបនឹងកាលសម្ភាសន៍លើកមុនក្នុងខែមិថុនា?</p> <p>I (អ្នកសម្ភាសន៍ត្រូវបញ្ជាក់ថា ប្រសិនបើជ្រើសរើស "កើនឡើង" តើកើនប៉ុន្មានភាគរយ (%) ហើយបើជ្រើសរើស "ថយចុះ" តើថយចុះប៉ុន្មានភាគរយ (%)។)</p> <p>E s7q2_tot==1 s7q2_tot==3</p>	<p>NUMERIC: INTEGER</p> <p>s7q3_tot</p> <p>-----</p>
<p>M7Q1. S7Q1. តើអ្នកសម្ភាសន៍បានអានបញ្ជាក់ពេលវេលាក្នុងសំណួរទី១ ផ្នែក៧ (S7Q1) ថាក្នុងរយៈពេល១២ខែចុងក្រោយទេ?</p> <p>E aud_hearyn==1 && IsAnswered(s7q1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>aud_s7q1rc</p> <p>01 <input type="radio"/> បានអាន 02 <input type="radio"/> មិនបានអាន -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M7Q2. សំណួរទី១ ផ្នែក៧ (S7Q1) តើអ្នកសម្ភាសន៍បានបង្ហាញប្រាប់ចម្លើយនីមួយៗទេ?</p> <p>E aud_hearyn==1&& IsAnswered(s7q1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>aud_s7q1pr</p> <p>01 <input type="radio"/> បង្ហាញចម្លើយទាំងអស់ 02 <input type="radio"/> ទេ រំលងចោលខ្លះ 03 <input type="radio"/> ទេ រំលងចោលទាំងអស់ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M7Q3. តើមានបញ្ហាអ្វីទេក្នុងផ្នែកការបាត់បង់ប្រាក់ចំណូលនេះ?</p> <p>E aud_hearyn==1 && IsAnswered(s7q1)</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT SCOPE: SUPERVISOR</p> <p>aud_cmt1ss</p> <p>00 <input type="checkbox"/> ទេ 01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ 02 <input type="checkbox"/> បាត់សំណួរ 03 <input type="checkbox"/> ផ្លាស់ប្តូរអត្តន័យសំណួរ 04 <input type="checkbox"/> បញ្ហាការបកប្រែ 05 <input type="checkbox"/> សួរសំណួរអោយតម្រូវ 06 <input type="checkbox"/> បង្ហាញចម្លើយ 07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ -96 <input type="checkbox"/> ផ្សេងទៀត</p>
<p>M7Q4. សូមផ្តល់សេចក្តីពន្យល់លម្អិត</p> <p>E aud_cmt1ss.Length>0 & !aud_cmt1ss.ContainsOnly(0)</p>	<p>TEXT SCOPE: SUPERVISOR</p> <p>aud_cmt1ss_sp</p> <p>-----</p>

[11] សំណួរសុវត្ថិភាព

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec11_StartTime</p> <p>-----</p>
<p>S11Q4. តើគ្រួសារអ្នកមានកាន់ប័ណ្ណក្រីក្រដែរឬទេ?</p> <p>V1 IsAnswered(Sec11_StartTime)</p> <p>M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT s11q4</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>S11Q5. តើអ្នកទទួលបានប័ណ្ណក្រីក្រនេះនៅឆ្នាំណា?</p> <p>E s11q4==1</p> <p>V1 s11q5>=2016</p>	<p>NUMERIC: INTEGER s11q5</p> <p>-----</p>
<p>S11Q1. ចាប់តាំងពីការសម្ភាសន៍លើកមុនក្នុងខែមិថុនា តើសមាជិកគ្រួសាររបស់អ្នកបានទទួលជំនួយពីស្ថាប័ននានាដូចជា រដ្ឋាភិបាល អង្គការអន្តរជាតិ ខាងសាសនា ឬទេ?</p> <p>I លើកលែងតែជំនួយពីគ្រួសារនិងមិត្តភក្តិ</p> <p>V1 !(self.Missing.Any() && (self.Yes.Contains(3) self.No.Contains(3)))</p> <p>M1 សូមឆ្លើយចម្លើយទាំងអស់មុននឹងបន្ត</p> <p>V2 /* if this question contains missings options and anything in the next question has been answered*/ !(self.Missing.Any() && Sec11_SafetyNets.Count(x=>IsAnswered(x.s11q3))!=0)</p> <p>M2 សូមឆ្លើយចម្លើយទាំងអស់មុននឹងបន្ត</p>	<p>MULTI-SELECT: YES/NO s11q1</p> <p>01 <input type="checkbox"/> / <input type="checkbox"/> អាហារ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> ប្រាក់ឧបត្ថម្ភ (លុយ)</p> <p>03 <input type="checkbox"/> / <input type="checkbox"/> សម្ភារៈផ្សេងៗ ក្រៅពីអាហារ</p>

[11] សំណួរសុវត្ថិភាព
Roster: សំណួរសុវត្ថិភាព
 generated by multi-select question [s11q1](#)

Sec11_SafetyNets

<p>S11Q2. តើ %rostertitle% តម្លៃសរុបនៃ [ជំនួយ] ប៉ុន្មាន?</p> <p>I ឯកតា: (ម៉ឺនរៀល)</p> <p>E @rowcode==2</p> <p>V1 self>0</p> <p>M1 តម្លៃរបស់ជំនួយមិនអាចសូន្យបានទេ ព្រោះក្នុងសំណួរទី១ អ្នកកត់ត្រាថា កាត់បានទទួលបានជំនួយ។ សូមបញ្ជាក់។ សូមឱ្យប្រាកដថា អ្នកបានស្ថានភាពរបស់ជំនួយជាសម្ភារៈផ្សេងៗបានត្រឹមត្រូវ។</p>	<p>NUMERIC: INTEGER s11q2</p> <p>-----</p>
<p>S11Q3. តើប្រភពចម្បងនៃ %rostertitle% បានមកពីណា?</p>	<p>SINGLE-SELECT s11q3</p> <p>01 <input type="radio"/> រដ្ឋាភិបាល</p> <p>02 <input type="radio"/> អង្គការមូលដ្ឋាន</p> <p>03 <input type="radio"/> អង្គការក្រៅរដ្ឋាភិបាល</p> <p>04 <input type="radio"/> អង្គការអន្តរជាតិ</p> <p>05 <input type="radio"/> ខាងសាសនា</p> <p>06 <input type="radio"/> ផ្សេងទៀត</p>

<p>សូមបញ្ជាក់:</p> <p>E s11q3==96</p> <p>V1 self.ToUpper()!="FAMILY" && self.ToUpper()!="FRIENDS" && self.ToUpper()!="FAMILY AND FRIENDS" && self.ToUpper()!="FRIEND" && self.ToUpper()!="RELATIVE" && self.ToUpper()!="RELATIVES"</p> <p>M1 ជំនួយពីគ្រួសារឬមិត្តភក្តិសម្រាប់សមាជិកគ្រួសារមិនចាត់ចូលក្នុងផ្នែកនេះទេ។ មានតែជំនួយពីស្ថាប័នដូចជា រដ្ឋាភិបាល អង្គការ ខាងសាសនា ឬណែនាំដែលចាត់ចូលក្នុងផ្នែកនេះ។ សូមបញ្ជាក់ម្តងទៀតនិងធ្វើការកែតម្រូវក្នុងសំណួរទី១ផ្នែក១១(s11q1)បន្តិចបន្តួច។</p>	<p>TEXT</p> <p>s11q4_os</p> <p>-----</p>
--	--

<p>S11Q8. បញ្ជាក់ឈ្មោះគំរោង ឬកម្មវិធី (ចម្លើយអាចមានច្រើន)</p>	<p>MULTI-SELECT</p> <p>s11q8</p> <p>01 <input type="checkbox"/> កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ</p> <p>02 <input type="checkbox"/> កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារ</p> <p>03 <input type="checkbox"/> កម្មវិធីជំនួយផ្តល់អាហារតាមសាលារៀន</p> <p>04 <input type="checkbox"/> កម្មវិធីជំនួយប្រាក់អាហារូបករណ៍</p> <p>05 <input type="checkbox"/> កម្មវិធីជំនួយប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់កម្មវិធី</p> <p>06 <input type="checkbox"/> កម្មវិធីឧបត្ថម្ភផ្សេងៗពីអាជ្ញាធរមូលដ្ឋាន</p> <p>96 <input type="checkbox"/> ផ្សេងទៀត (បញ្ជាក់)</p>
---	--

<p>S11Q8_os. បញ្ជាក់</p> <p>E s11q8.Contains(96)</p>	<p>TEXT</p> <p>s11q8_specify</p> <p>-----</p>
--	---

<p>[11] សំណួរសុវត្ថិភាព / សំណួរសុវត្ថិភាព</p> <p>Roster: វិធីផ្ញើប្រាក់</p> <p>generated by multi-select question s11q8</p> <p>E s11q1.Yes.Contains(2)</p>	<p>payment_method</p>
--	-----------------------

<p>S11Q9. មធ្យោបាយនៃការទូទាត់</p>	<p>SINGLE-SELECT</p> <p>s11q9</p> <p>01 <input type="radio"/> ទូទាត់សាច់ប្រាក់ពីការិយាល័យរបស់រដ្ឋាភិបាល</p> <p>02 <input type="radio"/> ទូទាត់សាច់ប្រាក់ពីភ្នាក់ងារវេលុយវីង</p> <p>03 <input type="radio"/> ទូទាត់សាច់ប្រាក់តាមរយៈ mobile wallet (ភ្នាក់ងារវេលុយវីង ឬ ភ្នាក់ងារវេលុយផ្សេងទៀត)</p> <p>96 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
-----------------------------------	--

<p>S11Q9_os. បញ្ជាក់</p> <p>E s11q9==96</p>	<p>TEXT</p> <p>s11q9_specify</p> <p>-----</p>
---	---

<p>M11Q1. តើមានបញ្ហាអ្វីទេក្នុងផ្នែកការន្ទត់និងការដោះស្រាយបញ្ហានេះ?</p> <p>E aud_hearyn==1 && IsAnswered(s11q1)</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT</p> <p>SCOPE: SUPERVISOR</p> <p>aud_cmtsfe</p> <p>00 <input type="checkbox"/> ទេ</p> <p>01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ</p> <p>02 <input type="checkbox"/> បាត់សំណួរ</p> <p>03 <input type="checkbox"/> ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ</p> <p>04 <input type="checkbox"/> បញ្ហាការបកប្រែ</p> <p>05 <input type="checkbox"/> សួរសំណួរអោយតម្រូវ</p> <p>06 <input type="checkbox"/> បង្កើតចម្លើយ</p> <p>07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ</p> <p>-96 <input type="checkbox"/> ផ្សេងទៀត</p>
---	---

<p>M11Q2. សូមពន្យល់លម្អិត</p> <p>E aud_cmtsfe.Length>0 & !aud_cmtsfe.ContainsOnly(0)</p>	<p>TEXT</p> <p>SCOPE: SUPERVISOR</p> <p>aud_cmtsfe_sp</p> <p>-----</p>
---	--

[11A] ជំនួយឧបត្ថម្ភ

<p>VARIABLE Sec11_SafetyNets.Any(x=>x.s11q8.Contains(1)) && s11q4==1</p>	<p>BOOLEAN filter2</p>
<p>VARIABLE Sec11_SafetyNets.Any(x=>x.s11q8.Contains(1))</p>	<p>BOOLEAN filter3</p>
<p>ម៉ោងចាប់ផ្តើម</p> <p>V1 IsAnswered(Sec11a_StartTime) M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>DATE: CURRENT TIME Sec11a_StartTime</p> <p>-----</p>
<p>S11AQ1. តើអ្នកទទួលបានប្រាក់ឧបត្ថម្ភចំនួនប៉ុន្មានដងហើយ?</p> <p>E s11q1.Yes.Contains(2) && filter2==true V1 s11aq1<3 && s11aq1!=0</p>	<p>NUMERIC: INTEGER s11aq1</p> <p>-----</p>
<p>S11AQ2. តើអ្នកទទួលបានទឹកប្រាក់សរុបចំនួនប៉ុន្មាន? (មិនរៀល)</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>NUMERIC: INTEGER s11aq2</p> <p>-----</p>
<p>S11AQ3. តើអ្នកទទួលបានដំណឹងឱ្យទៅទទួលប្រាក់ឧបត្ថម្ភតាមរយៈអ្វី?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq3</p> <p>01 <input type="radio"/> ការហៅទូរស័ព្ទ 02 <input type="radio"/> សារតាមទូរស័ព្ទ 03 <input type="radio"/> មេភូមិ 04 <input type="radio"/> សមាជិកក្រុមប្រឹក្សាយុវស្សា 05 <input type="radio"/> សមាជិកក្នុងភូមិផ្សេងទៀត 06 <input type="radio"/> វិទ្យុ/ប្រកង/ទូរទស្សន៍/កាសែត 07 <input type="radio"/> ប្រព័ន្ធផ្សព្វផ្សាយសង្គម 08 <input type="radio"/> ការផ្សព្វផ្សាយក្នុងតំបន់/ផ្សព្វផ្សាយដោយប្រដាប់បំពង 09 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
<p>S11AQ3_os.បញ្ជាក់</p> <p>E s11aq3==9</p>	<p>TEXT s11aq3_specify</p> <p>-----</p>
<p>S11AQ4. តើអ្នកចំណាយពេលធ្វើដំណើរប៉ុន្មាននាទី ដើម្បីទៅទទួលប្រាក់ឧបត្ថម្ភ? (ពេលវេលាគិតជានាទី)</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>NUMERIC: INTEGER s11aq4</p> <p>-----</p>
<p>S11AQ5. តើអ្នកបានទទួលប្រាក់ឧបត្ថម្ភតាមរយៈអ្វី?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq5</p> <p>01 <input type="radio"/> ភ្នាក់ងារវេលុយវីង 02 <input type="radio"/> មេភូមិ 03 <input type="radio"/> សមាជិកក្រុមប្រឹក្សាយុវស្សា 04 <input type="radio"/> សមាជិកក្នុងភូមិផ្សេងទៀត 05 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
<p>S11AQ5_os. បញ្ជាក់</p> <p>E s11aq5==5</p>	<p>TEXT s11aq5_specify</p> <p>-----</p>
<p>S11AQ6. តើប្រាក់ឧបត្ថម្ភត្រូវបានគេកាត់សេវាអ្វីដែរទេ?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq6</p> <p>01 <input type="radio"/> កាត់ 02 <input type="radio"/> មិនកាត់ទេ</p>

<p>S11AQ7. ប្រសិនបើមាន អស់ប៉ុន្មាន? (គិតជាលុយរៀល)</p> <p>I អ្នកសម្ភាសន៍ ប្រសិនបើចំណាយថ្លៃសេវាចាប់ពី២ដងឡើង សូមបូកសរុបសេវាទាំងអស់ចូលគ្នា។</p> <p>E s11aq6==1</p>	<p>NUMERIC: INTEGER s11aq7</p> <p>-----</p>
<p>S11AQ8. តើអ្នកអាចដកប្រាក់ទាំងអស់ក្នុងពេលតែមួយបានដែរឬទេ?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq8</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p>
<p>S11AQ9. តើអ្នកអាចផ្ញើសាច់ប្រាក់មួយចំនួននៃចំនួនសាច់ប្រាក់សរុបជាមួយភ្នាក់ងារលុយរៀលបានទេ ប្រសិនបើអ្នកចង់?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq9</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p> <p>03 <input type="radio"/> មិនដឹង</p>
<p>S11AQ10. ជំនួសឱ្យការដកប្រាក់ទាំងអស់ តើអ្នកចង់កំណត់ប្រាក់មួយចំនួនទុកសម្រាប់ការប្រើប្រាស់នៅពេលអនាគត ជាមួយភ្នាក់ងារលុយរៀលដែរឬទេ?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq10</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនចង់</p>
<p>S11AQ11. ហេតុអ្វីបានជាអ្នកចង់កំណត់ប្រាក់ជាមួយភ្នាក់ងារលុយរៀល?</p> <p>E s11aq10==1</p>	<p>SINGLE-SELECT s11aq11</p> <p>01 <input type="radio"/> ទុកនៅផ្ទះមិនមានសុវត្ថិភាព</p> <p>02 <input type="radio"/> សមាជិកគ្រួសារអាចប្រើប្រាស់ខុសគោលដៅ</p> <p>03 <input type="radio"/> មានបំណងប្រើប្រាស់លុយក្នុងគោលបំណងមិនបន្ទាន់</p> <p>04 <input type="radio"/> ខ្លាចសាច់ប្រាក់ខ្ចីលុយ</p> <p>05 <input type="radio"/> អាចត្រូវការលុយនៅពេលអនាគតច្រើនជាង</p>
<p>តើអ្នកចំណាយប្រាក់ទាំងនោះទៅលើអ្វីខ្លះ?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>MULTI-SELECT s11aq12</p> <p>01 <input type="checkbox"/> ទិញម្ហូបអាហារ</p> <p>02 <input type="checkbox"/> ទិញរបស់សំខាន់ៗផ្សេងទៀត</p> <p>03 <input type="checkbox"/> សងប្រាក់កម្ចី</p> <p>04 <input type="checkbox"/> ផ្សេងទៀត (បញ្ជាក់).....4</p>
<p>S11AQ12_os. បញ្ជាក់</p> <p>E s11aq12.Contains(4)</p>	<p>TEXT s11aq12_specify</p> <p>-----</p>
<p>S11AQ13. តើវាងាយស្រួលទេក្នុងការដកប្រាក់ទាំងនោះ?</p> <p>E s11q1.Yes.Contains(2) && filter2==true</p>	<p>SINGLE-SELECT s11aq13</p> <p>01 <input type="radio"/> ងាយស្រួល</p> <p>02 <input type="radio"/> មិនងាយស្រួល</p>
<p>S11AQ14. ហេតុអ្វី?</p> <p>E s11aq13==2</p>	<p>TEXT s11aq14</p> <p>-----</p>
<p>S11AQ16. តើអ្នកបានចុះឈ្មោះជាមួយមេភូមិ ឬ ក្រុមប្រឹក្សាឃុំដើម្បីទទួលបានប្រាក់ឧបត្ថម្ភទេ?</p> <p>E filter3==false && s11q4==1</p>	<p>SINGLE-SELECT s11aq16</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p>
<p>S11AQ17. ហេតុអ្វី?</p> <p>E s11aq16==2</p>	<p>SINGLE-SELECT s11aq17</p> <p>01 <input type="radio"/> មិនបានដឹងពីកម្មវិធីនេះ</p> <p>02 <input type="radio"/> មិនដឹងថាប្រាក់ឧបត្ថម្ភនេះសម្រាប់ពួកគាត់</p> <p>03 <input type="radio"/> មិនចង់បានប្រាក់ឧបត្ថម្ភ</p> <p>04 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
<p>S11AQ17_os. បញ្ជាក់</p> <p>E s11aq17==4</p>	<p>TEXT s11aq17_specify</p> <p>-----</p>

[8] បទពិសោធន៍អសន្តិសុខស្បៀង

E attempts.Any(x=>x.consnt==1)

ម៉ោងចាប់ផ្តើម	DATE: CURRENT TIME Sec8_StartTime
----------------------	--------------------------------------

STATIC TEXT

[8] បទពិសោធន៍អសន្តិសុខស្បៀង

STATIC TEXT

អ្នកសម្ភាសន៍៖ ឥឡូវនេះខ្ញុំសូមសួរសំណួរមួយចំនួនអំពីស្បៀងអាហារ។ អំឡុង30ថ្ងៃចុងក្រោយ ដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត តើមានពេលណាដែលអ្នកឬសមាជិកគ្រួសារអ្នក(មនុស្សពេញវ័យ)៖

<p>S8Q1. បានព្រួយបារម្ភថាគ្មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀតឬទេ? (30ថ្ងៃចុងក្រោយ)</p> <p>V1 IsAnswered(Sec8_StartTime) M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT s8q1</p> <p>01 <input type="radio"/> បាទចាស</p> <p>02 <input type="radio"/> ទេ</p>
<p>S8Q2. មិនអាចបរិភោគ អាហារដែលធ្វើឲ្យមានសុខភាពល្អ និងជីវជាតិគ្រប់គ្រាន់ ដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀតឬទេ? (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q2</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q3. បានបន្ថយចំនួនមុខម្ហូបអាហារដែលត្រូវហូបដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q3</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q4. កាត់បន្ថយចំនួនដងនៃការហូបអាហារដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (បើធ្លាប់ហូបពេលមកហូបតែ២ពេល ឬ ពី២ពេលមក១ពេល) (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q4</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q5. បរិភោគតិចជាងបរិមាណដែលគិតថាចាំបាច់ដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (បន្ថយបរិមាណ) (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q5</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q6. ដាច់ស្បៀងអាហារដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (ដាច់បាយ) (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q6</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q7. ឃ្លានតែមិនបានហូបដោយសារខ្លះខាតដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q7</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q8. មិនបានហូបអាហារពេញមួយថ្ងៃដោយសារតែខ្លះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q8</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>

<p>S8Q9. ខ្ញុំម្ចាស់អាហារអ្នកជិតខាងឬសាច់ញាតិដោយសារតែខ្លះប្រាក់ ឬជនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)</p>	<p>SINGLE-SELECT s8q9 01 <input type="radio"/> ធ្លាប់ 02 <input type="radio"/> មិនធ្លាប់</p>
<p>S8Q10. តើអ្នកបារម្ភពីសមាជិកគ្រួសាររបស់អ្នកមិនមានអាហារហូបគ្រប់គ្រាន់ឬមិនគ្រាន់?</p>	<p>SINGLE-SELECT s8q10 01 <input type="radio"/> គ្រាន់តែ 02 <input type="radio"/> ព្រួយបារម្ភណ៍តិចតួច 03 <input type="radio"/> ព្រួយបារម្ភណ៍ខ្លាំង 04 <input type="radio"/> ព្រួយបារម្ភណ៍ខ្លាំងណាស់</p>
<p>M8Q1. តើមានបញ្ហាអ្វីទេក្នុងផ្នែកអសន្តិសុខស្បៀងនេះ?</p> <p>E aud_hearyn==1 && IsAnswered(s8q4) V1 self.Contains(0) ? self.Length==1 : true M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT aud_cmtfies SCOPE: SUPERVISOR 00 <input type="checkbox"/> ទេ 01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ 02 <input type="checkbox"/> បាក់សំណួរ 03 <input type="checkbox"/> ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ 04 <input type="checkbox"/> បញ្ហាការបកប្រែ 05 <input type="checkbox"/> សួរសំណួរអោយតម្រូវ 06 <input type="checkbox"/> បង្កើតចម្លើយ 07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ -96 <input type="checkbox"/> ផ្សេងទៀត</p>
<p>M8Q2. សូមផ្តល់សេចក្តីពន្យល់លម្អិត</p> <p>E aud_cmtfies.Length>0 & !aud_cmtfies.ContainsOnly(0)</p>	<p>TEXT aud_cmtfies_sp SCOPE: SUPERVISOR </p>

[6] ការងារ

E attempts.Any(x=>x.consnt==1)

<p>កត់ត្រាម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec6_StartTime</p>
<p>STATIC TEXT</p> <p>[6] ការងារ</p>	
<p>S6Q0. សូមជ្រើសរើសអ្នកដែលរកចំណូលបានច្រើនជាងគេ</p> <p>F hhroster.Any(x=>x.s2aq3>=15) V1 IsAnswered(Sec6_StartTime) M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT: LINKED s6q0</p>
<p>S6Q1. 7 ថ្ងៃកន្លងមក ចាប់ពីថ្ងៃចំនួនដល់ថ្ងៃអាទិត្យ តើអ្នកបានធ្វើការរកប្រាក់កម្រៃ ធ្វើជំនួញ ធ្វើស្រែ ឬ ធ្វើសកម្មភាពអ្វីផ្សេងទៀត ដើម្បីរកប្រាក់ចំណូលទេ បើទោះបីជាចំណាយពេលតែមួយម៉ោងក៏ដោយ?</p>	<p>SINGLE-SELECT s6q1</p> <p>01 <input type="radio"/> បានធ្វើ 02 <input type="radio"/> មិនបានធ្វើ</p>
<p>S6Q2. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា តើអ្នកមានការងារធ្វើឬទេ?</p> <p>E s6q1==2</p>	<p>SINGLE-SELECT s6q2</p> <p>01 <input type="radio"/> មាន 02 <input type="radio"/> មិនមាន</p>
<p>S6Q3. ហេតុអ្វីបានជាអ្នកឈប់ធ្វើការ?</p> <p>I សូមកុំអានជម្រើស E s6q2==1 && s6q1==2</p>	<p>SINGLE-SELECT s6q3</p> <p>01 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារការរឹតត្បិតផ្នែកច្បាប់ទាក់ទិននឹងវិស្វកម្មវិស័យ 02 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារហេតុផលផ្សេងទៀត 03 <input type="radio"/> ត្រូវបានគេបញ្ឈប់ខណៈពេលអាជីវកម្មនៅបន្តនៅឡើយ 04 <input type="radio"/> ក្រុមហ៊ុនឱ្យផ្អាកការងារមួយរយៈពេលដោយសារបញ្ហាហិរញ្ញវត្ថុ 05 <input type="radio"/> វិស្សមកាល 14 <input type="radio"/> សម្រាកលំហែមាតុភាព 06 <input type="radio"/> ឈឺ / ត្រូវបានដាក់ផ្តាច់ចេញពីគេ (ធ្វើចត្តាឡីស័ក) 07 <input type="radio"/> ត្រូវការថែទាំសាច់ញាតិឈឺ 08 <input type="radio"/> កម្មករតាមរដូវកាល 09 <input type="radio"/> ចូលនិវត្តន៍ 10 <input type="radio"/> មិនអាចទៅស្រែចម្ការបានដោយសារការរឹតត្បិតការធ្វើ 11 <input type="radio"/> មិនអាចទៅស្រែចម្ការបានព្រោះខ្វះវត្ថុធាតុដើម 12 <input type="radio"/> មិនមែនរដូវការធ្វើការដាំដុះ 13 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q3==13</p>	<p>TEXT s6q3_os</p> <p>.....</p>

<p>S6Q4. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា តើសកម្មភាពចម្បង (ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការ ស្ថិតក្នុងវិស័យណាដែរ?</p> <p>I សូមកុំអានជម្រើស E s6q2==1</p>	<p>SINGLE-SELECT s6q4</p> <p>01 <input type="radio"/> វិស័យកសិកម្ម 02 <input type="radio"/> វិស័យរ៉ែ 03 <input type="radio"/> វិស័យផលិតកម្ម 04 <input type="radio"/> ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស 05 <input type="radio"/> អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់ 06 <input type="radio"/> សំណង់ 07 <input type="radio"/> មធ្យោបាយដឹកជញ្ជូន 08 <input type="radio"/> ការទិញនិងលក់ 09 <input type="radio"/> ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ 10 <input type="radio"/> សេវាកម្ម 11 <input type="radio"/> ការអប់រំ 12 <input type="radio"/> សុខភាព 13 <input type="radio"/> រដ្ឋបាលសាធារណៈ 14 <input type="radio"/> ទេសចរណ៍ 15 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q4==15</p>	<p>TEXT s6q4_os</p> <p>.....</p>
<p>S6Q4A. តើវាជាការងារដូចគ្នានឹងការងារដែលអ្នកធ្វើចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនាឬទេ?</p> <p>E s6q1==1</p>	<p>SINGLE-SELECT s6q4a</p> <p>01 <input type="radio"/> បាទ/ចាស 02 <input type="radio"/> ខុសគ្នា</p>
<p>S6Q4B. ហេតុអ្វីបានជាអ្នកផ្លាស់ប្តូរការងារ?</p> <p>E s6q4a==2</p>	<p>SINGLE-SELECT s6q4b</p> <p>01 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារតែការរឹតត្បិតផ្នែកច្បាប់ 02 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយហេតុផលផ្សេងទៀត 03 <input type="radio"/> សម្រាកមួយរយៈខណៈអាជីវកម្មនៅតែបន្តបើក 04 <input type="radio"/> ក្រុមហ៊ុនឱ្យផ្អាកការងារមួយរយៈដោយសារបញ្ហាហិរញ្ញវត្ថុ 05 <input type="radio"/> វិស្សមកាល 06 <input type="radio"/> ឈឺ / ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក 07 <input type="radio"/> ត្រូវការថែទាំសាច់ញាតិឈឺ 08 <input type="radio"/> កម្មករតាមរដូវកាល 09 <input type="radio"/> ចូលនិវត្តន៍ 10 <input type="radio"/> មិនអាចទៅស្រែចម្ការបានដោយសារការរឹតត្បិតការធ្វើ 11 <input type="radio"/> មិនអាចទៅស្រែចម្ការបានដោយសារខ្វះវត្ថុធាតុដើម 12 <input type="radio"/> មិនមែនរដូវការធ្វើស្រែចម្ការ 13 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q4b==13</p>	<p>TEXT s6q4b_os</p> <p>.....</p>

<p>S6Q4C. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា តើសកម្មភាពចម្បង (ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការ ស្ថិតក្នុងវិស័យណាដែរ?</p> <p>I សូមកុំអានជម្រើស E s6q4a==2</p>	<p>SINGLE-SELECT s6q4c</p> <p>01 <input type="radio"/> វិស័យកសិកម្ម</p> <p>02 <input type="radio"/> វិស័យរ៉ែ</p> <p>03 <input type="radio"/> វិស័យផលិតកម្ម</p> <p>04 <input type="radio"/> ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស</p> <p>05 <input type="radio"/> អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់</p> <p>06 <input type="radio"/> សំណង់</p> <p>07 <input type="radio"/> មធ្យោបាយដឹកជញ្ជូន</p> <p>08 <input type="radio"/> ការទិញនិងលក់</p> <p>09 <input type="radio"/> ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ</p> <p>10 <input type="radio"/> សេវាកម្ម</p> <p>11 <input type="radio"/> ការអប់រំ</p> <p>12 <input type="radio"/> សុខភាព</p> <p>13 <input type="radio"/> រដ្ឋបាលសាធារណៈ</p> <p>14 <input type="radio"/> ទេសចរណ៍</p> <p>15 <input type="radio"/> ផ្សេងទៀត (បញ្ជាក់)</p>
<p>សូមបញ្ជាក់៖</p> <p>E s6q4c==15</p>	<p>TEXT s6q4c_05</p> <p>.....</p>
<p>S6Q5. បច្ចុប្បន្ន តើសកម្មភាពចម្បង(ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការ នាពេលបច្ចុប្បន្នស្ថិតក្នុងវិស័យណាដែរ?</p> <p>I សូមកុំអានជម្រើស E s6q1==1</p>	<p>SINGLE-SELECT s6q5</p> <p>01 <input checked="" type="radio"/> វិស័យកសិកម្ម</p> <p>02 <input type="radio"/> វិស័យរ៉ែ</p> <p>03 <input type="radio"/> វិស័យផលិតកម្ម</p> <p>04 <input type="radio"/> ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស</p> <p>05 <input type="radio"/> អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់</p> <p>06 <input type="radio"/> សំណង់</p> <p>07 <input type="radio"/> មធ្យោបាយដឹកជញ្ជូន</p> <p>08 <input type="radio"/> ការទិញនិងលក់</p> <p>09 <input type="radio"/> ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ</p> <p>10 <input type="radio"/> សេវាកម្ម</p> <p>11 <input type="radio"/> ការអប់រំ</p> <p>12 <input type="radio"/> សុខភាព</p> <p>13 <input type="radio"/> រដ្ឋបាលសាធារណៈ</p> <p>14 <input type="radio"/> ទេសចរណ៍</p> <p>15 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q5==15</p>	<p>TEXT s6q5_05</p> <p>.....</p>
<p>S6Q6. ក្នុងការងារចម្បង (ចំណាយពេលវេលាច្រើនជាងគេ)របស់អ្នក តើអ្នកកំពុងធ្វើការក្នុង ...</p> <p>I សូមអានចម្លើយ E s6q1==1</p>	<p>SINGLE-SELECT s6q6</p> <p>01 <input type="radio"/> ក្នុងអាជីវកម្មផ្ទាល់ខ្លួន</p> <p>02 <input type="radio"/> ក្នុងអាជីវកម្មរបស់គ្រួសារឬសមាជិកគ្រួសារណាម្នាក់</p> <p>03 <input type="radio"/> ក្នុងកសិដ្ឋានឬចិញ្ចឹមសត្វរបស់គ្រួសារ</p> <p>04 <input type="radio"/> ក្នុងនាមជាបុគ្គលិក</p> <p>05 <input type="radio"/> ក្នុងនាមជាអ្នកហ្វឹកហ្វឺន ឬអ្នកហាត់ការងារ</p>

STATIC TEXT
E s6q1==1

[A] ការងារដែលទទួលបានប្រាក់ខែឬប្រាក់ឈ្នួល

<p>S6Q7. 7 ថ្ងៃកន្លងមក តើអ្នកអាចធ្វើការធម្មតាឬទេ មិនថាធ្វើការនៅកន្លែងការងារឬធ្វើការពីចម្ងាយទេ?</p> <p>E s6q6.InList(4,5)</p>	<p>SINGLE-SELECT s6q7</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p>
<p>S6Q8. ទោះបីជាអ្នកមិនអាចធ្វើការដូចធម្មតាក៏ដោយ តើអ្នកបានទទួលប្រាក់ខែឬទេ?</p> <p>I សូមអានជម្រើសទាំងអស់</p> <p>E s6q7==2</p>	<p>SINGLE-SELECT s6q8</p> <p>01 <input type="radio"/> បើកប្រាក់ខែធម្មតាពេញ</p> <p>02 <input type="radio"/> បើកប្រាក់ខែឱ្យខ្លះ</p> <p>03 <input type="radio"/> មិនបើកប្រាក់ខែ</p>
<p>S6Q8A. ហេតុអ្វីបានជាអ្នកមិនអាចធ្វើការដូចធម្មតា?</p> <p>E s6q7==2</p>	<p>SINGLE-SELECT s6q8a</p> <p>01 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារការរឹតត្បិតផ្នែកច្បាប់ទាក់ទិននឹងវីរុសកូរ៉ូណា</p> <p>02 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារហេតុផលផ្សេងទៀត</p> <p>03 <input type="radio"/> ក្រុមហ៊ុនឱ្យផ្អាកការងារមួយរយៈពេលសារបញ្ហាហិរញ្ញវត្ថុ</p> <p>04 <input type="radio"/> ឈឺ / ត្រូវបានដាក់ផ្តាច់ចេញពីគេ (ធ្វើចត្តាឡីស័ក)</p> <p>05 <input type="radio"/> ត្រូវការថែទាំសាច់ញាតិឈឺ</p> <p>06 <input type="radio"/> កម្មករតាមរដូវកាល</p> <p>07 <input type="radio"/> មិនអាចទៅស្រែចម្ការបានដោយសារការរឹតត្បិតការធ្វើ</p> <p>08 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q8a==8</p>	<p>TEXT s6q8a_os</p> <p>.....</p>
<p>S6Q8B. តើកន្លែងធ្វើការរបស់អ្នកផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដូចខាងក្រោមឬទេ?</p> <p>E s6q6.InList(4,5)</p>	<p>MULTI-SELECT: LINKED s6q8b</p> <p>01 <input type="checkbox"/> / <input type="checkbox"/> ផ្តល់ធានារ៉ាប់រងសុខភាព</p> <p>02 <input type="checkbox"/> / <input type="checkbox"/> បើកប្រាក់ពេលដាក់ច្បាប់ឈឺ</p>
<p>S6Q8C. តើអ្នកមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរសម្រាប់ការងារដែលអ្នកធ្វើទេ?</p> <p>E s6q6.InList(4,5)</p>	<p>SINGLE-SELECT s6q8c</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p> <p>03 <input type="radio"/> បដិសេធ</p>
<p>S6Q9. 7 ថ្ងៃកន្លងមក តើមានសមាជិកផ្សេងណាម្នាក់ (ក្រៅពីខ្លួនអ្នក) ដែលមិនអាចបំពេញការងារទទួលបានប្រាក់ឈ្នួលឬប្រាក់ខែរបស់គេ (ទាំងនៅកន្លែងធ្វើការនិងពីផ្ទះ)?</p> <p>I សូមដកអ្នកឆ្លើយចេញ</p>	<p>SINGLE-SELECT s6q9</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមានសមាជិកណាដែលមិនអាចទៅបំពេញការងារ</p> <p>03 <input type="radio"/> មិនមានសមាជិកដែលធ្វើការងារឬស៊ីឈ្នួលក្នុងគ្រួសារ</p>
<p>S6Q10. តើជាសមាជិកមួយណា?</p> <p>E s6q9==1</p>	<p>MULTI-SELECT: LINKED s6q10</p>
<p>STATIC TEXT</p> <p>[B] អាជីវកម្មលក្ខណៈគ្រួសារ</p>	
<p>S6Q11. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា តើអ្នកឬសមាជិកគ្រួសាររបស់អ្នកបានធ្វើអាជីវកម្មដែរឬទេ រួមទាំងអាជីវកម្មគ្រួសារ?</p> <p>E s6q6!=1 s6q6!=2</p>	<p>SINGLE-SELECT s6q11</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>VARIABLE</p> <p>s6q6==1 ? "non-farm family business you own" : s6q6==2 ? "non-farm family business you worked in" : "non-farm family business"</p>	<p>STRING fam_bus_txt</p>

S6Q12. តើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យណា?

SINGLE-SELECT

s6q12

- 01 វិស័យកសិកម្ម
- 02 វិស័យរ៉ែ
- 03 វិស័យផលិតកម្ម
- 04 ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស
- 05 អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់
- 06 សំណង់
- 07 មធ្យោបាយដឹកជញ្ជូន
- 08 ការទិញនិងលក់
- 09 ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ
- 10 សេវាកម្ម (កម្មសិទ្ធិផ្ទាល់ខ្លួន)
- 11 ការអប់រំ
- 12 សុខភាព
- 13 រដ្ឋបាលសាធារណៈ
- 14 ទេសចរណ៍
- 15 ផ្សេងទៀត

E s6q11==1 || s6q6.InList(1,2)
 W1 self!=1
 M1 សូមបញ្ជាក់ម្តងទៀត ប្រសិនបើអ្នកឆ្លើយសំណួរលើសកម្មភាពកសិកម្មក្នុងគ្រួសារ
 ។ សូមចងចាំថា ពួកយើងកំពុងសាកសួរពីអាជីវកម្មក្រៅពីកសិកម្ម (សកម្មភាព
 កសិកម្មមិនរាប់បញ្ចូលទេ)

សូមបញ្ជាក់៖

TEXT

s6q12_os

E s6q12==15

S6Q13. បើប្រៀបធៀបនឹង ខែមុន
 តើប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មនេះ
 ថយចុះឬកើនឡើង ...

SINGLE-SELECT

s6q13

- 01 ខ្ពស់ជាងមុន
- 02 ដូចគ្នានឹងមុន
- 03 តិចជាងមុន
- 04 គ្មានចំណូល

I សូមអានផ្ទៃមើល
 E s6q11==1 || s6q6.InList(1,2)

VARIABLE
 s6q13==4? "was there no revenue from sales from" : "was
 the revenue from sales less than in March from"

STRING

income_less

S6Q14.
 ហេតុអ្វីបានជាចំណូលគ្រួសាររបស់អ្នកតិចជាងមុន ឬគ្មានចំណូលសោះ?

SINGLE-SELECT

s6q14

- 01 កន្លែងអាជីវកម្មត្រូវបិទដោយសារការរឹតត្បិតផ្នែកច្បាប់
- 02 កន្លែងអាជីវកម្មត្រូវបិទដោយសារហេតុផលផ្សេងទៀត
- 03 គ្មានអតិថិជន/អតិថិជនតិចជាងមុន
- 04 មិនអាចរកវត្ថុធាតុដើមបាន
- 05 មិនអាចធ្វើដំណើរ / ដឹកទំនិញសម្រាប់ធ្វើអាជីវកម្ម
- 06 ឈឺ / ត្រូវបានដាក់ឱ្យនៅដាច់ពីគេដោយសាររ៉ឺសកូរ៉ូណា
- 07 ឈឺដោយសារជម្ងឺផ្សេងទៀត
- 08 ត្រូវការថែទាំសមាជិកគ្រួសារផ្សេងទៀត
- 09 ដល់រដូវកាលត្រូវបិទ
- 10 វិស្សមកាល
- 11 ផ្សេងទៀត

I សូមអានផ្ទៃមើល
 E s6q13.InList(3,4)

សូមបញ្ជាក់៖

TEXT

s6q14_os

E s6q14==11

STATIC TEXT

[C] កសិកម្ម

S6Q15. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា
 តើអ្នកឬសមាជិកគ្រួសាររបស់អ្នក
 បានធ្វើការការដាំដុះឬចិញ្ចឹមសត្វ និងនេសាទដែរឬទេ?

SINGLE-SELECT

s6q15

- 01 បានធ្វើ
- 02 មិនបានធ្វើ

<p>S6Q16. ចាប់តាំងពីការសម្ភាសន៍លើកមុន/ខែមិថុនា តើអ្នកអាចធ្វើសកម្មភាពក្នុងកសិដ្ឋានឬការចិញ្ចឹមសត្វឬនេសាទបានឬទេ?</p> <p>E s6q15==1 s6q6==3</p>	<p>SINGLE-SELECT s6q16</p> <p>02 <input type="radio"/> ខុសពីធម្មតា</p>
<p>S6Q17. ហេតុអ្វីបានជាអ្នកមិនអាចធ្វើការងារនៅកសិដ្ឋាន ចិញ្ចឹមសត្វ ឬនេសាទបានដូចធម្មតា?</p> <p>I សូមកុំអានជម្រើស E s6q16==2</p>	<p>MULTI-SELECT s6q17</p> <p>01 <input type="checkbox"/> តំរូវអោយស្នាក់នៅផ្ទះ 02 <input type="checkbox"/> មិនមានកម្មករស៊ីឈ្នួលគ្រប់គ្រាន់ 03 <input type="checkbox"/> ការរឹតត្បិតលើការផ្លាស់ទី/ ធ្វើដំណើរ 04 <input type="checkbox"/> មិនអាចទទួលបាន / ដឹកជញ្ជូនវត្ថុធាតុដើម 05 <input type="checkbox"/> មិនអាចលក់ / ដឹកជញ្ជូនផលិតផល 06 <input type="checkbox"/> ត្រូវការថែទាំសមាជិកគ្រួសារដែលមានជម្ងឺ 07 <input type="checkbox"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q17.Contains(7)</p>	<p>TEXT s6q17_os</p> <p>.....</p>
<p>M3Q13. S6Q1. តើអ្នកសម្ភាសន៍បានអានបញ្ជាក់ពេលវេលាក្នុងសំណួរទី១ ផ្នែក៦ (S6Q1) (ពីថ្ងៃច័ន្ទ xxxx ដល់ថ្ងៃអាទិត្យ yyyy)?</p> <p>E aud_hearyn==1 && IsAnswered(s6q1)</p>	<p>SINGLE-SELECT aud_s6q1rc SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បានអាន 02 <input type="radio"/> មិនបានអាន -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M6Q2. តើមានបញ្ហាអ្វីទេក្នុងផ្នែកការងារនេះទេ?</p> <p>E aud_hearyn==1 && IsAnswered(s6q1) V1 self.Contains(0) ? self.Length==1 : true M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT aud_cmtemp SCOPE: SUPERVISOR</p> <p>00 <input type="checkbox"/> ទេ 01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ 02 <input type="checkbox"/> បាត់សំណួរ 03 <input type="checkbox"/> ផ្លាស់ប្តូរអត្តស័យសំណួរ 04 <input type="checkbox"/> បញ្ហាការបកប្រែ 05 <input type="checkbox"/> សួរសំណួរអោយតម្រូវ 06 <input type="checkbox"/> បង្កើបចម្លើយ 07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ -96 <input type="checkbox"/> ផ្សេងទៀត</p>
<p>M6Q3. សូមផ្តល់សេចក្តីពន្យល់លម្អិត</p> <p>E aud_cmtemp.Length>0 & !aud_cmtemp.ContainsOnly(0)</p>	<p>TEXT aud_cmtemp_sp SCOPE: SUPERVISOR</p> <p>.....</p>

[12] លទ្ធផលនៃការសម្ភាសន៍

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec12_StartTime</p> <p>.....</p>
<p>ប្រធានក្រុម៖ វាយបញ្ចូលលេខសម្ងាត់ដើម្បីខលម្តងទៀត</p>	<p>TEXT c1b_sprvpw</p> <p>SCOPE: SUPERVISOR</p> <p>.....</p>
<p>STATIC TEXT</p> <p>E attempts.Any(x=>x.consnt==1)</p> <p><i>សូមកត់ត្រាតែលទ្ធផលចុងក្រោយ។ ប្រសិនបើលទ្ធផលមិនបង្ហាញសូមពិនិត្យមើលការកត់ត្រាក្នុងផ្នែក "ការហៅទូរស័ព្ទចេញ" ម្តងទៀតថាពិតជាត្រឹមត្រូវអស់ហើយ។</i></p>	
<p>STATIC TEXT</p> <p>E attempts.Any(x=>x.consnt==1)</p> <p><i>ខ្ញុំនឹងផ្ញើទឹកប្រាក់ \$1 ជូនអ្នក។ ប្រសិនបើអ្នកមានសំណួរអ្វីទាក់ទងនឹងការស្រាវជ្រាវនេះ អ្នកអាចខលមកកាន់លេខទូរស័ព្ទ 023-994-378។ ប្រសិនបើអ្នកមានសំណួរអ្វីទាក់ទងនឹងវិសក្ខីកិច្ចសម្ភាសន៍សូមទាក់ទងទៅលេខទូរស័ព្ទ 115។</i></p>	
<p>S12Q5. តើលទ្ធផលនៃការសម្ភាសន៍ចុងក្រោយយ៉ាងដូចម្តេច?</p> <p>I សូមកត់ត្រាតែលទ្ធផលចុងក្រោយ។ ប្រសិនបើលទ្ធផលមិនបង្ហាញសូមពិនិត្យមើលការកត់ត្រាក្នុងផ្នែក "ការហៅទូរស័ព្ទចេញ" ម្តងទៀតថាពិតជាត្រឹមត្រូវអស់ហើយ។</p> <p>F @optioncode.InList(1,2) ? attempts.Any(x=>x.consnt==1) : @optioncode.InList(3) ? attempts.Any(x=>x.consnt==3) : @optioncode.InList(4) ? attempts.Any(x=>x.s1q5==3) : @optioncode.InList(5) ? attempt And 242 other symbols [1]</p> <p>V1 IsAnswered(Sec12_StartTime)</p> <p>M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT result</p> <p>01 <input type="radio"/> បញ្ចប់ពេញលេញ</p> <p>02 <input type="radio"/> បញ្ចប់ផ្នែកខ្លះ (បដិសេធ)</p> <p>03 <input type="radio"/> បដិសេធ</p> <p>04 <input type="radio"/> មិនចេះនិយាយភាសា</p> <p>05 <input type="radio"/> គ្មានអ្នកទទួលទូរស័ព្ទ</p> <p>06 <input type="radio"/> លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ</p> <p>07 <input type="radio"/> បិទទូរស័ព្ទ</p> <p>08 <input type="radio"/> មិនអាចជួបគ្រួសារនេះបាន</p> <p>09 <input type="radio"/> បុគ្គលយោងមិនអាចទាក់ទងគ្រួសារនេះបាន</p>
<p>S12Q6. តើអាចទាក់ទងទៅគ្រួសារនេះ ឬបញ្ចប់ការសម្ភាសន៍បានទេ ប្រសិនបើអ្នកសម្ភាសន៍ផ្សេងទៀតព្យាយាមទាក់ទងទៅនៅពេលក្រោយ?</p> <p>E result.InList(2)</p>	<p>SINGLE-SELECT s12q6</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p>
<p>S12Q7. អ្នកសម្ភាសន៍៖ សូមផ្តល់ហេតុផលថា ហេតុអ្វីបានជាគ្រួសារនោះមិនអាចទាក់ទងបាន ហេតុអ្វីបានជាគេបដិសេធ។</p> <p>E result.InList(2,3,8,9)</p>	<p>TEXT s12q7</p> <p>.....</p>
<p>S12Q9. អ្នកសម្ភាសន៍៖ ជ្រើសរើសអ្នកឆ្លើយតបចម្បង</p> <p>F hhroster.Any(x=>x.s2aq3>=15)</p> <p>E result.InList(1,2)</p>	<p>SINGLE-SELECT: LINKED s12q9</p>
<p>S12Q11. អ្នកសម្ភាសន៍៖ សូមបញ្ជាក់លេខទូរស័ព្ទដែលអ្នកទាក់ទង</p> <p>F notrch==0</p> <p>E result==1 result==2</p>	<p>SINGLE-SELECT: LINKED s12q11</p>
<p>S12Q14. កត់ត្រាពេលនិងកាលបរិច្ឆេទបញ្ចប់ការសម្ភាសន៍</p>	<p>DATE: CURRENT TIME s12q14</p> <p>.....</p>

<p>M12Q1. តើអ្នកសម្ភាសន៍បានសម្ភាសន៍ឬទេ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> សម្ភាសន៍អ្នកផ្សេងទៀត (ឧទាហរណ៍: បុគ្គលិកយោង)</p> <p>03 <input type="radio"/> គ្មានការសម្ភាសន៍ទេ</p> <p>04 <input type="radio"/> អ្នកផ្សេងទៀតជាអ្នកសម្ភាសន៍</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q2. តើអ្នកសម្ភាសន៍បានលើកឡើងពីទឹកប្រាក់ដុល្លារសម្រាប់ការបំណុលរបស់អ្នកឬទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q3. ជាទូទៅ តើការថតសម្លេងរបស់អ្នកសម្ភាសន៍យ៉ាងដូចម្តេចដែរ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ច្បាស់គ្រប់ពេល</p> <p>02 <input type="radio"/> មិនច្បាស់គ្រប់ពេល</p> <p>03 <input type="radio"/> សម្លេងច្បាស់ប៉ុន្តែស្តាប់មិនយល់</p> <p>04 <input type="radio"/> មិនឮសម្លេងសោះ</p>
<p>M12Q4. តើមានការរំខាន ឬសម្លេងរំខានអ្វីដល់ការសម្ភាសន៍ទេ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>M12Q5. តើការរំខានមួយណាដែរ?</p> <p>I ចម្លើយអាចរើសបានច្រើន</p> <p>E aud_noisyn==1</p>	<p>MULTI-SELECT SCOPE: SUPERVISOR</p> <p>02 <input type="checkbox"/> ទូរស័ព្ទរោទិ៍</p> <p>03 <input type="checkbox"/> សម្លេងតន្ត្រី</p> <p>04 <input type="checkbox"/> សម្លេងក្មេងឬទារក</p> <p>05 <input type="checkbox"/> មាននរណាម្នាក់និយាយជាមួយអ្នកសម្ភាសន៍</p> <p>06 <input type="checkbox"/> អ្នកសម្ភាសន៍និយាយជាមួយអ្នកផ្សេងទៀត</p> <p>07 <input type="checkbox"/> សម្លេងរំខានផ្សេងទៀត</p> <p>08 <input type="checkbox"/> អស់ពេលវេលាសម្ភាសន៍</p> <p>-96 <input type="checkbox"/> ការរំខានផ្សេងទៀត (សូមបញ្ជាក់)</p>
<p>M12Q6. ការបញ្ជាក់ផ្សេងៗ</p> <p>E aud_nseint.ContainsAny(-96)</p>	<p>TEXT SCOPE: SUPERVISOR</p> <p>.....</p>
<p>M12Q7. តើការសម្ភាសន៍នេះលឿនកម្រិតណា?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> លឿនខ្លាំង</p> <p>02 <input type="radio"/> មធ្យម</p> <p>03 <input type="radio"/> យឺតខ្លាំង</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q8. តើអ្នកសម្ភាសន៍បានប្រញាប់ប្រញាល់ ឬចំណាយពេលធម្មតាសម្រាប់ការសម្ភាសន៍?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ប្រញាប់ប្រញាល់</p> <p>02 <input type="radio"/> ចំណាយពេលធម្មតា</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>

<p>M12Q9. តើអ្នកសម្ភាសន៍បានទុកឱ្យអ្នកឆ្លើយចាំបាយទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_rspwat</p> <p>01 <input type="radio"/> ទុកឱ្យអ្នកឆ្លើយចាំបាយ 02 <input type="radio"/> តែម្តងពីរដងប៉ុណ្ណោះ 03 <input type="radio"/> គ្មានទេ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q15. តើអ្នកសម្ភាសន៍មានជំនាញសម្ភាសន៍បានល្អកម្រិតណាដែរ (ការអានដំបូងបានល្អ មិនសូវដោយឱ្យកុំរយ តែងតែប្រាកដថាអ្នកឆ្លើយយល់សំណួរ ។ល។?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intsk1</p> <p>01 <input type="radio"/> ល្អ 02 <input type="radio"/> មធ្យម 03 <input type="radio"/> អាក្រក់</p>
<p>M12Q16. សូមឱ្យឧទាហរណ៍ខ្លះៗពីចំណុចមិនល្អនៃជំនាញនៃការសម្ភាសន៍របស់អ្នកសម្ភាសន៍</p> <p>E aud_intsk1==3</p>	<p>TEXT SCOPE: SUPERVISOR aud_intsk1_sp</p> <p>.....</p>
<p>M12Q17. តើអ្នកសម្ភាសន៍មានការឆ្លងឆ្លើយស៊ីចង្វាក់គ្នាជាមួយអ្នកឆ្លើយបានល្អកម្រិតណាដែរ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intact</p> <p>01 <input type="radio"/> ល្អ 02 <input type="radio"/> មធ្យម 03 <input type="radio"/> អាក្រក់ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q18. សូមឱ្យឧទាហរណ៍ខ្លះៗការឆ្លងឆ្លើយគ្នាមិនស៊ីចង្វាក់សោះ (អាក្រក់)</p> <p>E aud_intact==3</p>	<p>TEXT SCOPE: SUPERVISOR aud_intact_sp</p> <p>.....</p>
<p>M12Q19. តាមការយល់ឃើញរបស់អ្នក តើអ្នកសម្ភាសន៍មានសមត្ថភាពសាកសមជាអ្នកសម្ភាសន៍កម្រិតណាដែរ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_cmptnt</p> <p>01 <input type="radio"/> មានសមត្ថភាពពេញលេញ 02 <input type="radio"/> មធ្យម 03 <input type="radio"/> គ្មានសមត្ថភាពសោះ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q20. សូមឱ្យឧទាហរណ៍ខ្លះៗ ប្រសិនបើអ្នកសម្ភាសន៍គ្មានសមត្ថភាព</p> <p>E aud_cmptnt==3</p>	<p>TEXT SCOPE: SUPERVISOR aud_cmptnt_sp</p> <p>.....</p>
<p>M12Q21. តើមានអ្វីផ្សេងទៀតគួរឱ្យកត់សម្គាល់ទេ?</p> <p>E aud_mntrpw=="allears"</p>	<p>MULTI-SELECT: YES/NO SCOPE: SUPERVISOR aud_notwrt</p> <p>01 <input type="checkbox"/> / <input type="checkbox"/> សម្រាប់ការសម្ភាសន៍នេះ/ការថតសម្តែង 02 <input type="checkbox"/> / <input type="checkbox"/> សម្រាប់អ្នកសម្ភាសន៍នេះ 03 <input type="checkbox"/> / <input type="checkbox"/> សម្រាប់ការផ្តល់ការវិគន់ដើម្បីស្ថាបនាដល់ក្រុម 04 <input type="checkbox"/> / <input type="checkbox"/> ការកែតម្រូវល្អៗទៅលើបញ្ជីសំណួរ</p>
<p>M12Q22. សូមពន្យល់លម្អិត</p> <p>E aud_notwrt.Yes.Length>0</p>	<p>TEXT SCOPE: SUPERVISOR aud_notwrt_sp</p> <p>.....</p>
<p>M12Q23. តើអ្នកមានការវិគន់ដើម្បីស្ថាបនាអ្វីដល់អ្នកសម្ភាសន៍នោះ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intcmt</p> <p>01 <input type="radio"/> មាន 02 <input type="radio"/> មិនមាន</p>
<p>M12Q24. សូមពន្យល់លម្អិត</p> <p>E aud_intcmt==1</p>	<p>TEXT SCOPE: SUPERVISOR aud_intcmt_sp</p> <p>.....</p>

[CB] ទាក់ទងម្តងទៀត

E clb_sprvpw=="helloagain"

STATIC TEXT

ការខលចេញរបស់អ្នកសម្ភាសន៍នឹងលទ្ធផលនៃលេខទូរស័ព្ទនីមួយៗ

[CB] ទាក់ទងម្តងទៀត

Roster: %ROSTERTITLE% (%CLB_NBATMP% ខល, %CLB_ATPLST%)

generated by list question s1q12a

clb_c11num

VARIABLE attempts.Count(x=>x.s1q1==@rowcode)	LONG	clb_nbatmp
VARIABLE attempts.Where(x=>x.s1q1==@rowcode).Select(x=>x.atpout).Last()	STRING	clb_atplst

STATIC TEXT

អ្នកសម្ភាសន៍: លេខទូរស័ព្ទនេះជាកម្មសិទ្ធិរបស់:
%s1q12%, %num_hhr%, %num_rel%

ការប៉ុនប៉ងរបស់អ្នកសម្ភាសន៍:
នៃការប៉ុនប៉ង: %clb_nbatmp%
លទ្ធផលនៃការប៉ុនប៉ងចុងក្រោយ: %clb_atplst%

STATIC TEXT

លទ្ធផលចុងក្រោយនៃការសម្ភាសន៍គឺ %result%.

STATIC TEXT

E IsAnswered(s12q7)

អ្នកសម្ភាសន៍ផ្តល់ការពន្យល់:
%s12q7%

<p>CB1. ខលទៅអ្នកឆ្លើយដើម្បីបញ្ជាក់ការបដិសេធយ៉ាងម៉េច រាយការណ៍អ្នកឆ្លើយអាចបញ្ឈប់បញ្ហាអោយចូលរួមបានឬទេ។ កត់ត្រាការរាយការណ៍ចុងក្រោយរបស់អ្នក។</p> <p>E result==3</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បដិសេធមិនអាចបញ្ឈប់បញ្ហាបានទេ</p> <p>02 <input type="radio"/> បដិសេធតែទំនងជាអាចបញ្ឈប់បញ្ហាបាន</p> <p>03 <input type="radio"/> បានខលទៅប៉ុន្តែមិនបានបដិសេធទេ</p> <p>04 <input type="radio"/> អ្នកសម្ភាសន៍មិនបានខលទៅទេ</p> <p>05 <input type="radio"/> មិនអាចទាក់ទងទៅលេខហ្នឹងបានទេ</p> <p>-96 <input type="radio"/> ផ្សេងទៀត</p>	clb_cfmref
<p>CB2. ខលទៅអ្នកឆ្លើយក្រែងលអ្នកសម្ភាសន៍អាចទាក់ទងជាមួយអ្នកឆ្លើយជាភាសាផ្សេងបាន។ កត់ត្រាការរាយការណ៍ចុងក្រោយរបស់អ្នក។</p> <p>E result==4</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> និយាយភាសាដែលអ្នកសម្ភាសន៍មិនចេះនិយាយ</p> <p>02 <input type="radio"/> អ្នកសម្ភាសន៍គួរតែអាចទាក់ទងបាន</p> <p>03 <input type="radio"/> អ្នកសម្ភាសន៍មិនបានខលទៅទេ</p> <p>04 <input type="radio"/> មិនអាចទាក់ទងទៅលេខហ្នឹងបានទេ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>	clb_cfm1an

<p>CB3. ពិនិត្យមើលកាលបរិច្ឆេទនៃការខលនិងសម្រេចចិត្តថា តើអ្នកសម្របសម្រួលនីតិវិធីបានព្យាយាមអត់លទ្ធភាពឬទេ។ ព្យាយាមទាក់ទងទៅលើខ្លួនដែលក្នុង ដើម្បីឱ្យប្រាកដថាពិតជាមិនអាចទាក់ទងបានមែន។ ប្រសិនបើអ្នកខលចូលបាន បញ្ជាក់ថាអ្នកសម្របសម្រួលពិតជាបានខលទៅមែនឬក៏អ្នកឆ្លើយពិភាក្សា កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។</p> <p>E result.InList(5,7)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR c1b_cfmav1</p> <p>01 <input type="radio"/> អ្នកសម្របសម្រួលមិនបានព្យាយាមខលសោះ 02 <input type="radio"/> អ្នកសម្របសម្រួលមិនបានព្យាយាមខលគ្រប់គ្រាន់ 03 <input type="radio"/> អ្នកសម្របសម្រួលបានព្យាយាម ខលទៅមែន ប្រសិនបើអ្នកសម្របសម្រួលបាន ខលទៅមែន 04 <input type="radio"/> ខ្ញុំមិនអាចទាក់ទងលើខ្លួនបានទេ</p>
<p>CB4. ខលគ្រប់លេខដើម្បីព្យាយាមទាក់ទងទៅគ្រួសារ។ កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។</p> <p>E result.InList(6,8,9)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR c1b_cfmnum</p> <p>01 <input type="radio"/> លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ 02 <input type="radio"/> គ្រួសារមិនស្គាល់ 03 <input type="radio"/> បុគ្គលយោងមិនអាចទាក់ទងគ្រួសារនោះបាន 04 <input type="radio"/> អ្នកសម្របសម្រួលអាចទាក់ទងទៅអ្នកឆ្លើយបាន 05 <input type="radio"/> អ្នកសម្របសម្រួលមិនបានព្យាយាម</p>
<p>CB25. សូមពន្យល់លម្អិត។</p> <p>E c1b_cfmref.InList(2,3,4,-96) c1b_cfm1an==2 c1b_cfmav1.InList(1,2,3) c1b_cfmnum.InList(4,5)</p>	<p>TEXT SCOPE: SUPERVISOR c1b_nrpdet_sp</p> <p>.....</p>

APPENDIX A — VALIDATION CONDITIONS AND MESSAGES

[1] s2aq3: S2AQ3. តើ `%rosteritle%'s` មានអាយុប៉ុន្មាន?

Validation Condition:

```
(s2aq5 == 1 && s2aq3 >= 12) || s2aq5 != 1
```

Validation Message: មេត្តាស្រាវជ្រាវមានអាយុយ៉ាងតិចណាស់១២ឆ្នាំ។ ប៉ុន្តែ `<%rosteritle% មានអាយុត្រឹមតែ %s2aq3%.` សូមបញ្ជាក់។

Validation Condition:

```
(s2aq5 == 2 && s2aq3 > 15) || s2aq5 != 2
```

Validation Message: `%rosteritle%` គឺក្មេងឆ្នាំណាស់ មិនអាចរៀបការរួចទេ (អាយុត្រឹមតែ`%s2aq3%`)។ សូមបញ្ជាក់។

Validation Condition:

```
(s2aq5 == 6 && s2aq3 > 24) || s2aq5 != 6
```

Validation Message: `%rosteritle%` គឺក្មេងឆ្នាំណាស់ មិនអាចក្លាយជាឪពុកម្តាយគេបានទេ (អាយុត្រឹមតែ`%s2aq3%`)។ សូមបញ្ជាក់។

Validation Condition:

```
// if current person is father/mother of head
s2aq5==6 && hroster.Count(x=>x.s2aq5==1 &&
(s2aq3-x.s2aq3<=14))==0
```

```
||
```

```
// if current person is head
s2aq5==1 && hroster.Count(x=>x.s2aq5==6 &&
(x.s2aq3-s2aq3<=14))==0
```

```
||
```

```
// if current person is neither head nor father of head
(
!s2aq5.InList(1,6)
||
s2aq5==1 && s2aq2==null
||
s2aq5==6 && s2aq2==null
)
```

Validation Message: អាយុរបស់មេត្តាស្រាវជ្រាវនឹងឪពុកម្តាយរបស់គាត់ខុសគ្នាតិចណាស់។ សូមបញ្ជាក់។

Validation Condition:

```
// if current person is head child
(s2aq5==3 &&
(hroster.Count(x=>x.s2aq5==1 && x.s2aq2==1 &&
(x.s2aq3-s2aq3<=14))==0)) &&
(hroster.Count(x=>x.s2aq5==1 && x.s2aq2==2 &&
(x.s2aq3-s2aq3<=12))==0))
```

```
||
```

```
// if current person is a man and head
(s2aq5==1 && s2aq2==1 && (hroster.Count(x=>x.s2aq5==3 &&
(s2aq3-x.s2aq3<=14))==0))
```

```
||
```

```
// if current person is a woman and head
(s2aq5==1 && s2aq2==2 && (hroster.Count(x=>x.s2aq5==3 &&
(s2aq3-x.s2aq3<=12))==0))
```

```
||
```

```
// if current person is neither head nor child
(
!s2aq5.InList(1,3)
||
s2aq5==1 && s2aq2==null
||
s2aq5==3 && s2aq2==null
)
```

Validation Message: អាយុរបស់មេត្តាស្រាវជ្រាវនឹងកូនរបស់គាត់យ៉ាងតិចណាស់ក្នុងតែខុសគ្នា១២ឆ្នាំ។ សូមបញ្ជាក់។

Validation Condition:

```
// if current person is head's spouse/partner
(s2aq5==2 && IsAnswered(self) &&
(hroster.Count(x=>x.s2aq5==1 && IsAnswered(x.s2aq3) &&
(Math.Abs((long)x.s2aq3-(long)s2aq3)>12))==0))
```

```
||
```

```
// if current person is head
(s2aq5==1 && IsAnswered(self) &&
(hroster.Count(x=>x.s2aq5==2 && IsAnswered(x.s2aq3) &&
(Math.Abs((long)x.s2aq3-(long)s2aq3)>12))==0))
```

```
||
```

```
// if current person is neither head nor head's spouse
!s2aq5.InList(1,2)
```


Validation Message: អាយុរបស់មេគ្រួសារនិងឪពុកម្តាយរបស់គាត់ខុសគ្នាភ័យណាស់។ សូមបញ្ជាក់។

[2] s2aq5: S2AQ5. តើ%rosteritle% មានទំនាក់ទំនងអ្វីជាមួយមេគ្រួសារ?

Validation Condition:

```
/*-----
Validation to make sure only one person is
reported to be the household head
-----*/
s2aq5==1? /// Is this person the household head?
/// If household head, check that there has
/// not been another household head reported
(hhroster.Count(x=>x.s2aq5==1)==1)
/// If not a household head, then no error
:true
```

Validation Message: មេគ្រួសារត្រូវតែមានតែម្នាក់ប៉ុណ្ណោះ។

Validation Condition:

```
/* Check that head has different gender than spouse(s) */

// if head is current person, and does at least one spouse exist?
s2aq5==1 && hhroster.Any(x=>x.s2aq5==2) ?

// if so, check that there is no spouse with a gender different than that of the head
!( hhroster.Any(a=>a.s2aq5==2 && a.s2aq2!=null && a.s2aq2==s2aq2) ) :

// if not, no problem
true
```

Validation Message: មេគ្រួសារនិងប្តីឬប្រពន្ធរបស់គាត់ត្រូវមានភេទខុសគ្នា។ សូមបញ្ជាក់។

Validation Condition:

```
/* Check that spouse has different gender than head */

// if head is current person, and does at least one spouse exist?
s2aq5==2 && hhroster.Any(x=>x.s2aq5==1) ?

// if so, check whether spouse has different gender than head
!( hhroster.Any(b=>b.s2aq5==1 && b.s2aq2!=null && b.s2aq2==s2aq2) ) :

// if not, no problem
true
```

Validation Message: មេគ្រួសារនិងប្តីឬប្រពន្ធរបស់គាត់ត្រូវមានភេទខុសគ្នា។ សូមបញ្ជាក់។

Validation Condition:

```
/*Check that there are at most 2 parent*/

// if current person is father/mother?
s2aq5==6?

//Check that there are no more than 2
(hhroster.Count(x=>x.s2aq5==6)<=2)

//if not, no problem
:true
```

Validation Message: មេគ្រួសារត្រូវមានឪពុកម្តាយម្នាក់និងម្តាយម្នាក់ប៉ុណ្ណោះ។

Validation Condition:

```
/* Checks if no household head was listed.
Note: this runs at the end so it does not trigger errors constantly */

// Check that all information has been filled
hhroster.All(x=>x.s2aq5!=null) ?
// If all information has been filled out, check for a head was listed
!(hhroster.Count(x=>x.s2aq5==1)==0) :
true
```

Validation Message: មិនមានសមាជិកណាម្នាក់ជាមេគ្រួសារទេ។ សូមបញ្ជាក់។

APPENDIX B — INSTRUCTIONS

[1] s7q1: S7Q1. ក្នុងរយៈពេល 12 ខែចុងក្រោយនេះ (ភ្នំបីស្នួរមុន) តើប្រភពចំណូលរបស់គ្រួសារអ្នកមានអ្វីខ្លះ?

សូមអានចម្លើយទាំងអស់

 បន្តិចទៀត ខ្ញុំនឹងរៀបរាប់ប្រភពចំណូលមួយចំនួន ប្រសិនបើវាជាប្រភពចំណូលរបស់គ្រួសាររបស់លោកឮឬអ្នកមីង
សូមឆ្លើយថាបាទឬចាស។ ប្រសិនបើវាមិនមែនជាប្រភពចំណូលរបស់គ្រួសាររបស់លោកឮឬអ្នកមីងទេ សូមឆ្លើយថាទេ។

APPENDIX C — CATEGORIES

[1] province: ខេត្ត

Categories: 1: បន្ទាយមានជ័យ, 2: បាត់ដំបង, 3: កំពង់ចាម, 4: កំពង់ឆ្នាំង, 5: កំពង់ស្ពឺ, 6: កំពង់ធំ, 7: កំពត, 8: កណ្តាល, 9: កោះកុង, 10: ក្រចេះ, 11: មណ្ឌលគិរី, 12: ភ្នំពេញ, 13: ព្រះវិហារ, 14: ព្រៃវែង, 15: ពោធិ៍សាត់, 16: រតនគិរី, 17: សៀមរាប, 18: ព្រះសីហនុ, 19: ស្ទឹងត្រែង, 20: ស្វាយរៀង, 21: កាកែវ, 22: ឧត្តរមានជ័យ, 23: កែប, 24: ប៉ៃលិន, 25: ត្បូងឃ្មុំ

[2] district: ស្រុក/ខណ្ឌ

Categories: 102: មង្គលបុរី, 103: ភ្នំស្រុក, 104: ព្រះនេត្រព្រះ, 107: ថ្មពួក, 108: ស្វាយចេក, 109: ម៉ាឡៃ, 110: ដោយប៉ែក, 201: បាណន់, 202: ថ្មគោល, 203: បាត់ដំបង, 204: បរេល, 205: ឯកភ្នំ, 206: មោងឫស្សី, 207: រតនមណ្ឌល, 208: សង្កែ, 209: សំឡូក, 210: សំពៅលូន, 211: ភ្នំព្រឹក, 212: កំរៀង, 213: គាស់ក្រឡ, 214: រុក្ខគិរី, 301: បាធាយ, 302: ចំការលើ, 303: ជើងព្រៃ, 305: កំពង់ចាម, 306: កំពង់សៀម, 307: កងមាស, 308: កោះស្នួន, 313: ព្រៃឈរ, 314: ស្រីសន្ធរ, 315: ស្ទឹងត្រែង, 401: បរិបូណ៌, 403: កំពង់ឆ្នាំង, 404: កំពង់ស្ពឺ, 405: កំពង់ក្រឡាច, 406: រលាប្តើរ, 407: សាមគ្គីមានជ័យ, 408: ទឹកដុស, 501: បរសេដ្ឋ, 502: ច្បារមន, 503: គងព័សី, 504: ឱរ៉ាល់, 505: ឧដុង្គ, 506: ភ្នំស្រួច, 507: សំរោងទង, 508: ថ្មង, 601: បាយ័ន, 602: កំពង់ស្វាយ, 603: ស្ទឹងសែន, 604: ប្រាសាទបណ្តែង, 605: ប្រាសាទសំបូរ, 606: សណ្តាន់, 607: សន្តក, 608: ស្នោង, 701: អង្គរជ័យ, 702: បន្ទាយមាស, 703: ឈូក, 704: ជុំគិរី, 705: ដងទង, 706: កំពង់ក្រាច, 707: ទឹកឈូ, 708: កំពត, 801: កណ្តាលស្ទឹង, 802: កៀនស្វាយ, 803: ខ្សាច់កណ្តាល, 804: កោះជំរំ, 805: លើកដែក, 806: ល្វាឯម, 807: មុខកំពូល, 809: ពញាឃ្មុំ, 810: ស្នាម, 811: តាខ្មៅ, 901: បុទុមសាគរ, 903: កោះកុង, 904: ខេមរភូមិន្ទ, 905: មណ្ឌលសីមា, 906: ប៉ុស្តិ៍ អំបិល, 907: ថ្មបាំង, 1001: ឆ្នួង, 1002: ក្រចេះ, 1003: ព្រៃកប្រសព្វ, 1004: សំបូរ, 1005: ឈូក, 1006: ចិត្របុរី, 1101: កែវសីមា, 1102: កោះញែក, 1103: អូររៀង, 1104: ពេជ្រាង, 1105: សែនមនោរម្យ, 1205: ដង្កោ, 1206: មានជ័យ, 1207: ឫស្សីកែវ, 1208: សែនសុខ, 1209: ពោធិ៍សែនជ័យ, 1210: ជ្រោយចង្វារ, 1211: ព្រៃកញ្ជ្រៃ, 1212: ច្បារអំពៅ, 1301: ជ័យសែន, 1302: តែប, 1303: ជាំក្សាន្ត, 1304: ភូសែន, 1305: រៀង, 1306: សង្កមថ្មី, 1307: ក្បែងមានជ័យ, 1308: ព្រះវិហារ, 1401: បាគី, 1402: កំបាយមារ, 1403: កំពង់ក្របែក, 1404: កញ្ជ្រៃ, 1405: មេសាង, 1406: ពាមដរ, 1407: ពាមរក្ស, 1408: ពារាំង, 1409: ព្រះស្រួច, 1410: ព្រៃវែង, 1411: ពោធិ៍វៀង, 1412: ស៊ីធរកណ្តាល, 1413: ស្វាយអន្ទរ, 1501: បាកាន, 1502: កណ្តៀង, 1503: ក្រគរ, 1504: ភ្នំក្រវាញ, 1505: ពោធិ៍សាត់, 1506: វាលវែង, 1601: អណ្តូងមាស, 1603: បរកែវ, 1604: កូនម៉ុំ, 1605: លំដាក់, 1606: អូរជុំ, 1607: អូរយ៉ាង, 1608: តាវែង, 1609: រើនសែន, 1701: អង្គរជុំ, 1703: បន្ទាយស្រី, 1704: ជីវៀង, 1706: ក្រឡាញ់, 1707: ពួក, 1709: ប្រាសាទបាគង, 1710: សៀមរាប, 1711: សុទ្ធនីគម, 1712: ស្រីស្នំ, 1713: ស្វាយលើ, 1714: វិរិន, 1802: ព្រៃនប់, 1803: ស្ទឹងហា, 1804: កំពង់សីលា, 1901: សេសាន, 1902: សៀមបូក, 1903: សៀមប៉ាង, 1904: ស្ទឹងត្រែង, 1905: ថាឡាបរិក័ត, 2001: ចន្ទ្រា, 2002: កំពង់ពោធិ៍, 2003: រដ្ឋល, 2004: រមាសហែក, 2005: ស្វាយជ្រំ, 2006: ស្វាយរៀង, 2007: ស្វាយទាប, 2008: បារាំង, 2101: អង្គរវិហារ, 2102: បាទី, 2103: ប្រវិលសារ, 2104: គិរីវង, 2105: កោះអណ្តែត, 2106: ព្រៃកប្បាស, 2107: សំរោង, 2109: ក្រាំកក់, 2110: ទ្រាំង, 2201: អន្លូងវែង, 2202: បន្ទាយអំបិល, 2203: ចុងកាល់, 2204: សំរោង, 2205: ក្រពាំងប្រាសាទ, 2301: ដំណាក់ចន្ទីរ, 2401: ប៉ៃលិន, 2402: សាលាក្រៅ, 2501: ពញាភ្នំក្រវាញ, 2502: ត្បូងឃ្មុំ, 2503: មេមត់, 2505: ពញាភ្នំក្រវាញ, 2507: ត្បូងឃ្មុំ

[3] commune: ឃុំ/សង្កាត់

Categories: 10207: ភ្នំតូច, 10210: សំបូរ, 10304: ស្ពានប្រែង, 10305: ស្រះជីក, 10403: ភ្នំលៀប, 10704: ថ្មពួក, 10802: សារង, 10905: ទួលពង្រ, 11003: ផ្សារកណ្តាល, 20102: កន្ទី ២, 20108: តាគ្រាម, 20209: បន្ទាយត្រែង, 20210: រុងរឿង, 20307: អូរម៉ាល់, 20401: បរេល, 20506: ព្រៃបាស, 20507: កោះជីវៀង, 20608: ព្រៃតូច, 20704: ត្រែង, 20802: នរ, 20903: អូរសំរិល, 21003: តាស្នា, 21102: ពេជ្រចិត្រា, 21202: បឹងរាំង, 21204: ត្រាង, 21303: ហប់, 21403: មុខរាប, 3011: ត្រប់, 30205: ស្ទឹង, 30206: ស្វាយទាប, 30310: ត្រពាំងគរ, 30501: បឹងកក, 30604: គគរ, 30704: ពាមជីកង, 30706: ព្រៃក្រពៅ, 30709: រកាគយ, 30802: កោះស្នួន, 30805: មហាខ្នង, 30807: ពង្រ, 31303: ព្រៃវៀង, 31304: ភ្នំគង, 31308: មៀន, 31309: ព្រៃឈរ, 31402: ជីបាល, 31403: ខ្នារស, 31409: ព្រៃកពោធិ៍, 31501: អារក្សត្នោត, 31513: ទួលព្រះឃ្មុំ, 40103: ចក, 40104: ខ្ពស់, 40110: ពន្លៃ, 40303: ប្តើរ, 40401: ប្រណុក, 40402: ដារ, 40506: អូរឫស្សី, 40602: បន្ទាយព្រាល, 40603: ជើងត្រាវ, 40703: ត្រាំងល្វា, 40708: ក្បែងខ្ពស់, 40709: ធ្នូកៀន, 40806: ត្រាំងស្នា, 50103: នីទាន, 50106: ដុង, 50113: កក់, 50201: ច្បារមន, 50204: សុព័រទេព, 50301: អង្គពពេល, 50307: ព្រៃវិហារ, 50311: ស្រង, 50404: សង្កែសាទប, 50505: ត្រាំងចេក, 50506: មានជ័យ, 50509: ត្រាចទង, 50604: គិរីវង, 50608: ព្រៃវិល, 50611: តាំងស្នា, 50703: ភ្នំត្រាង, 50708: សំបូរ, 50808: យាអង្គ, 60103: បាយ័ន, 60104: បឹង, 60107: ឈូកខ្សាច់, 60111: ត្រាវ, 60203: កំពង់គោ, 60301: ដំរីដាត់, 60404: សាគ្រាម, 60504: ស្រីង, 60505: តាំងត្រសៅ, 60605: មានជ័យ, 60609: ទំរីង, 60703: កំពង់ថ្ម, 60707: ប្រាសាទ, 60803: ចំណលើ, 60812: សំប្រាង, 70111: តាទី, 70202: បន្ទាយមាសខាងលិច, 70213: ទួកមាសខាងលិច, 70214: រុក្ខអង្គខាងជើង, 70313: ត្រពាំងបី, 70404: ប្រែងចែង, 70501: ដំណាក់ស្រី, 70504: ខ្នារខាងត្បូង, 70508: ទទុង, 70509: អង្គ រមាស, 70602: បឹងសាលាខាងត្បូង, 70603: ដំណាក់កន្ទួតខាងជើង, 70605: កំពង់ក្រាចខាងកើត, 70612: ព្រៃក្រើស, 70705: កណ្តាល, 70707: កោះតូច, 70804: អណ្តូងខ្មែរ, 80101: អំពៅព្រៃ, 80122: សៀមរាប, 80202: លើទាល, 80203: ដីគង្គ, 80211: សំរោងធំ, 80301: បាក់ដាវ, 80411: ព្រៃកថ្មី, 80505: ព្រៃកដាច់, 80506: ព្រៃកទន្លាប់, 80614: ថ្មគរ, 80615: ទឹកឃ្មុំ, 80707: រកាគោង ទី ១, 80901: ឈ្នាំង, 80907: ពញាឃ្មុំ, 81010: ស្នាមភ្នំ, 81104: តាខ្មៅ, 90103: តានួន, 90302: កោះកាត់, 90403: ស្ទឹងវែង, 90503: ទួលគគីរ, 90606: ប្រែងអំបិល, 90701: តាទៃលើ, 100104: កំពង់ដំរី, 100211: រកាណ្តាល, 100306: ឫស្សីកែវ, 100402: កំពង់ចាម, 100404: កោះខ្មែរ, 100409: ប្រែងជី, 100505: ស្វាយជ្រំ, 100603: ដារ, 100609: ថ្មត្រែង, 110103: ប្រែងឈូក, 110204: សុខសាន, 110301: ដាក់ដា, 110404: ប៊ូស្រា, 110504: រមនា, 120507: ពងទឹក, 120607: បាក់អង្គស្រាម, 120703: ស្វាយប៉ាក, 120808: អូរឃ្មុំ, 120906: សំរោងត្រាម, 120909: តាកាបទី២, 121001: ជ្រោយចង្វារ, 121003: ព្រៃកកាសេក, 121101: ព្រៃកញ្ជ្រៃ, 121102: ពញាពន់, 121104: តោករកា, 121204: ព្រៃកប្រា, 130101: ស្នាម, 130106: ព្រៃទ្រា, 130204: សង្កែព័រ, 130306: កន្ទួត, 130406: ស្រយង, 130501: រលៀប, 130604: ស្នៅ, 130605: រណសិរ្ស, 130704: ពោធិ៍, 130802: បាលហាល, 140105: រោងដំរី, 140201: ដាច, 140202: ដូនគីង, 140303: ដាងដែក, 140311: ព្រៃឈរ, 140313: ថ្ម, 140403: ភ្នំរាងរាយ, 140502: ព្រៃស, 140601: អង្គរអង្គ, 140701: បាណេង, 140706: ព្រៃកខ្សាយ ក, 140801: កំពង់ពពិល, 140807: ព្រៃកញ្ជ្រៃ, 140808: ព្រៃស្នៅ, 140911: សេនាភ័យខ្ពស់, 141001: បាយ័ន, 141107: ព្រៃកកាសារ, 141201: អំពិលក្រៅ, 141210: រំលេច, 141304: ដំរីពួន, 141306: ពានរោង, 141310: ស្វាយអន្ទរ, 150106: រំលេច, 150109: តាលោ, 150205: រាំងទីល, 150302: អន្ទាចបក់, 150304: លើក្តុំ, 150311: ត្នោតដុំ, 150406: សង្កែ, 150503: លលកស, 150601: អូរសោម, 150603: អន្លូងរាប, 160103: ញ៉ង, 160301: កក់, 160401: សិរីមង្គល, 160501: ជ័យឧត្តម, 160607: ពួក, 160701: បរា, 160705: សេសាន, 160802: តាំងស្រាម, 160904: កាចួន, 170107: តាលោម, 170302: យុនរាម, 170412: ព្រៃស្នោត, 170604: គ្រូចគរ, 170608: ឈូក, 170709: ពោធិ៍ទ្រាយ, 170715: ភ្នំញ៉ូរ, 170906: កណ្តាល, 170909: ត្រពាំងធំ, 170910: អំពិល, 171010: ស្រង, 171104: កំពង់ឆ្នាំង, 171105: កៀនសង្កែ, 171109: សំរោង, 171204: មោង, 171302: កន្ទួត, 171304: ស្វាយលើ, 171405: វិរិន, 180202: បឹងតាព្រហ្ម, 180205: អូរជ្រៅ, 180303: ទំនប់រលក, 180401: ចំការរៀង, 190106: ប្រែងគរ, 190201: កោះព្រះ, 190303: សន្តិភាព, 190404: សាមគ្គី, 190505: អន្លូងជ្រំ, 200108: ព្រៃគគីរ, 200109: សំរោង, 200207: សំឡី, 200309: ស្វាយចេក, 200401: អំពិល, 200404: អង្គប្រវែង, 200502: បាណេង, 200503: ចំបក់, 200510: ត្រាលតោ, 200512: ពោធិ៍រាង, 200605: ចក, 200709: សំបូរ, 200803: ប្រកម្មេស, 200805: ព្រៃអង្គញ, 210101: អង្គរវិហារ, 210104: ពន្លៃ, 210209: ពារាម, 210302: ជ័យជោគ, 210304: កំពង់ក្រសាំង, 210401: អង្គប្រាសាទ, 210407: ភ្នំដីន, 210412: តាអូរ, 210502: ពោធិ៍សារ, 210605: កំពង់, 210608: ពោធិ៍បាត, 210609: ព្រៃកប្បាស, 210705: ខ្នារ, 210902: ដាងទង, 210906: អូរសារាម, 210908: ឧត្តមសិរីរាម, 210911: ប្រែងរោង, 211001: អង្គញ, 211003: ដីខ្នារ, 211009: សំបូរ, 220104: ត្រពាំងប្រើង, 220201: អំពិល, 220304: ពង្រ, 220403: កូនក្រៀល, 220504: ព្រះប្រឡាយ, 230101: អង្គរ, 240103: ទួលល្វា, 240204: អូរអណ្តូង, 250106: ត្រពាំងត្រីង, 250209: រកាខ្ពស់, 250304: ដាតាម៉ៅ, 250308: មេមត់, 250314: ព្រៃក, 250501: ដូនគី, 250502: កក់, 250504: កោងកាង, 250507: ត្រពាំងជួង, 250701: អញ្ជើម, 250703: ដីគរ, 250705: ដីពាង ទី២

APPENDIX D — VARIABLES

[1] **atpout:**

s1q3==2 ? "NOBODY ANSWERING" : s1q3==3 ? "NUMBER DOES NOT EXIST" : s1q3==4 ? "PHONE SWITCHED OFF" : s1q5==3 ? "CANNOT UNDERSTAND THEIR LANGUAGE" : s1q6==1 ? "DON'T KNOW THE HOUSEHOLD" : s1q6==2 ? "CAN'T/WON'T CONNECT TO THE HOUSEHOLD" : s1q6==3 ? "GAVE PHONE NUMBER" : s1q6==4 ? "VISIT THE HOUSEHOLD" : consnt==1 ? "GAVE CONSENT" : consnt==2 ? "CALL ME BACK LATER" : consnt==3 ? "REFUSED" : ""

[2] **num_rel:**

IsAnswered(s1q14) ? s1q14 : //take the ref person relationship if ref person new[]{"empty", "HEAD", "SPOUSE", "OWN CHILD", "STEP CHILD", "ADOPTED CHILD", "GRANDCHILD", "BROTHER/SISTER", "NIECE/NEPHEW", "BROTHER/SISTER-IN-LAW", "PARENT", "PARENT-IN-LAW", "DOMESTIC HELP (RESIDENT)", "DOMESTIC HELP (NON RESIDENT)", "OTHER RELATION (SPECIFY)", "OTHER NON-RELATION (SPECIFY)", "FORMER HEAD" }[(int)s1q15]

APPENDIX E — CATEGORIES FILTERS

[1] result: S12Q5. តើលទ្ធផលនៃការសម្ភាសន៍ចុងក្រោយយ៉ាងដូចម្តេច?

```
@optioncode.InList(1,2) ? attempts.Any(x=>x.consnt==1) : @optioncode.InList(3) ? attempts.Any(x=>x.consnt==3) : @optioncode.InList(4) ?  
attempts.Any(x=>x.s1q5==3) : @optioncode.InList(5) ? attempts.Any(x=>x.s1q3==2) : @optioncode.InList(6) ? attempts.Any(x=>x.s1q3==3) :  
@optioncode.InList(7) ? attempts.Any(x=>x.s1q3==4) : @optioncode.InList(8) ? attempts.Any(x=>x.s1q6==1) : @optioncode.InList(9) ?  
attempts.Any(x=>x.s1q6==2) : true
```

LEGEND

Legend and structure of information in this file

Name of section	Enabling condition for this section	Type of question, scope	Variable name
<p>SECTION 5: OTHER INCOME SOURCES</p> <p>E s4_other_sources_which.Contains(98)</p> <hr/> <p>Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur?</p> <p>I This refers to family relations E s3_time_other > 0 V1 s4_re1_leaders_which.Contains(98) M1 Can not be itself V2 (s3_time_other_breeding_advice <= (50 - s3_time_art_insem_advice)) s3_time_other_breeding_advice == 0 M2 This person is not in the list F optioncode != s5_ignored_option_code</p>		<p>ANSWER OPTIONS</p> <p>MULTI-SELECT SCOPE: PREFILLED</p> <p>01 <input type="checkbox"/> Community animal health workers</p> <p>02 <input type="checkbox"/> Private</p> <p>03 <input type="checkbox"/> Government</p> <p>04 <input type="checkbox"/> Livestock keepers association</p> <p>05 <input type="checkbox"/> NGO</p> <p>And 5 other [13]</p>	s4_re1_leaders_other
<p>Additional information:</p> <p>"I" – Question instruction</p> <p>"E" – Enabling condition</p> <p>"V1" – Validation condition №1</p> <p>"M1" – Message for validation №1</p> <p>"F" – Filter in Categorical questions</p>		<p>Link to full set in appendix</p>	

Breadcrumbs

Type or roster	Roster Title
CHAPTER 3 IDENTIFICATION /	Roster: LEADER RELATION DETAILS
	generated by fixed list:
01	Ward Livestock Officer
02	Village Livestock Officer
99	Other (specify)

List items